


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ



តំណទានពលរដ្ឋរដ្ឋប្បវេណី អិលធីឌី

របាយការណ៍ប្រចាំឆ្នាំ ២០១៦



ជួយអ្នកជនបទ

មាតិកា


បញ្ជីអក្សរកាត់	២
ទស្សនវិស័យ និងបេសកកម្មរបស់គ្រឹះស្ថាន	៣
គោលការណ៍គាំពារអតិថិជន	៤
សង្ខេបប្រតិបត្តិការរបស់គ្រឹះស្ថានប្រចាំឆ្នាំ២០១៦	៥
សាររបស់ប្រធានក្រុមប្រឹក្សាភិបាល	៦
សាររបស់នាយកប្រតិបត្តិ	៧
ប្រវត្តិគ្រឹះស្ថាន	៩
I. គ្រឹះស្ថាន	១០
១. អាជ្ញាប័ណ្ណមីក្រូហិរញ្ញវត្ថុពីធនាគារជាតិនៃកម្ពុជា	១១
២. វិញ្ញាបនប័ត្រចុះបញ្ជីពាណិជ្ជកម្មពីក្រសួងពាណិជ្ជកម្ម	១១
៣. បណ្ណាញសាខា	១២
៤. អាសយដ្ឋានការិយាល័យកណ្តាល សាខាមេ និងសាខាស្រុក	១៣
៥. អង្គការលេខ	១៥
៦. រចនាសម្ព័ន្ធសាខា	១៦
៧. ក្រុមប្រឹក្សាភិបាល	១៧
៨. គណៈគ្រប់គ្រងជាន់ខ្ពស់	១៩
៩. ភាគទុនិក និងវិនិយោគិន	២១
១០. អតិថិជនគោលដៅ និងផលិតផល	២២
II. សង្ខេបលទ្ធផលការងារឆ្នាំ២០១៦	២៣
១. ទំនួលខុសត្រូវសង្គម	២៤
២. សង្ខេបផ្នែកប្រតិបត្តិការ	២៥
៣. សង្ខេបផ្នែកហិរញ្ញវត្ថុ	២៩
៤. បុគ្គលិក និងការកសាងសមត្ថភាព	៣២
៥. សង្ខេបផ្នែកសវនកម្មផ្ទៃក្នុង និងការត្រួតពិនិត្យ	៣៤
៦. សង្ខេបផ្នែកព័ត៌មានវិទ្យា	៣៥
III. សម្រង់របាយការណ៍សវនកម្មហិរញ្ញវត្ថុឆ្នាំ២០១៦	៣៦
១. របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	៣៧
២. របាយការណ៍របស់សវនករឯករាជ្យ	៤១
៣. តារាងតុល្យការ	៤៤
៤. របាយការណ៍លទ្ធផល	៤៥
៥. របាយការណ៍បម្រែបម្រួលមូលធន	៤៦
៦. របាយការណ៍លំហូរសាច់ប្រាក់	៤៧
IV. ឧបសម្ព័ន្ធនៃកំណត់សម្គាល់ចំពោះការអនុវត្តតាមប្រកាសរបស់ធនាគារកណ្តាល	៤៩

បញ្ជីអតិថិជន

អាយ ភី អា

គ្រឹះស្ថានគណនេយ្យសម្រាប់

ទស្សនវិស័យ និងបេសកកម្មរបស់គ្រឹះស្ថាន



ទស្សនវិស័យ

ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាបម្រើវិស័យកសិកម្មឈានមុខគេ។


បេសកកម្ម

ផ្តល់នូវសេវាហិរញ្ញវត្ថុដោយស្រួលស្របទៅតាមអាជីវកម្មដែលពាក់ព័ន្ធនឹងកសិកម្ម ដើម្បីធ្វើឲ្យប្រសើរ ឡើងនូវលក្ខខណ្ឌសេដ្ឋកិច្ចរបស់កសិករ ដោយធានាបាននូវការរីកចម្រើនដោយមាននិរន្តរភាពរបស់គ្រឹះស្ថាន។

គោលការណ៍គាំពារអតិថិជន

អាយ ភី អា បានប្រកាសគាំទ្រយុទ្ធនាការស្មាត (Smart Campaign) ក្នុងឆ្នាំ២០១១ ដោយអនុលោមទៅតាមគោលការណ៍គាំពារអតិថិជនទាំង៧ ដូចរៀបរាប់ខាងក្រោម។

ក្នុងឆ្នាំ២០១៦ ការវិវឌ្ឍន៍ដ៏សំខាន់មួយលើទំនួលខុសត្រូវសង្គមត្រូវបានរៀបចំឡើង។ ស្ថាប័នផ្តល់ប្រឹក្សាមួយឈ្មោះថា Microfinanza បានចុះវាយតម្លៃលើប្រតិបត្តិការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធៀបនឹងគោលការណ៍គាំពារអតិថិជនរបស់យុទ្ធនាការស្មាត (Smart Campaign)។ របាយការណ៍វាយតម្លៃនឹងអនុសាសន៍កែលម្អមួយចំនួនត្រូវបានរៀបចំឡើង និងចែករំលែកជាមួយគ្រឹះស្ថាន។ គ្រឹះស្ថានឥណទានពលរដ្ឋរងរឿង បានរៀបចំផែនការសកម្មភាពលម្អិតរបស់ខ្លួន ដោយយោងតាមអនុសាសន៍ដែលទទួលបានពីរបាយការណ៍វាយតម្លៃហើយដាក់បញ្ចូលសកម្មភាពទាំងនោះទៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំរបស់នាយកដ្ឋាននីមួយៗ។ គ្រឹះស្ថានឥណទានពលរដ្ឋរងរឿង រំពឹងថាទទួលបានជំនួយបច្ចេកទេសលើការកែសម្រួលឯកសារ និងប្រតិបត្តិការលើកិច្ចគាំពារអតិថិជននៅពេលមុខឆាប់ៗនេះ ដើម្បីបំពេញនូវចន្លោះប្រហោងក្នុងការអនុវត្តគោលការណ៍គាំពារអតិថិជន។



សង្ខេបប្រតិបត្តិការរបស់គ្រឹះស្ថានប្រចាំឆ្នាំ២០១៦

សូចនាករ	២០១៤	២០១៥	២០១៦
ប្រាក់ចំណេញសុទ្ធ	៨៩៨.៦៣៨ ដុល្លារ	៦៦៦.៥០៣ ដុល្លារ	៦៧១.៧៤៤ ដុល្លារ
ចំណេញធៀបនឹងទ្រព្យសកម្ម	១០,២ %	៦,១ %	៥,២ %
ចំណេញធៀបនឹងមូលធនភាគទុនិក	១៤,៦ %	៩,៦ %	៩,៦ %
ទ្រព្យសកម្មសរុប	១៦,៣ % ឡើង	៣២,៥ % ឡើង	៨,៤ % ឡើង
ផលបំត្រឥណទានសរុប	៧.៥៨៣.១២៨ ដុល្លារ	៩.៣៨៩.០១៥ ដុល្លារ	១១.៣០២.២២១ ដុល្លារ
ឥណទានកសិកម្ម	៩៩ %	៩៦ %	៩៥ %
អតិថិជន	៤.៤២៤ អតិថិជន	៤.៦២៩ អតិថិជន	៤.៩២៥ អតិថិជន
អតិថិជនជាស្ត្រី	៨៥ %	៨៩,៨ %	៩០ %
កម្រិតបំណុលធៀបនឹងមូលធនភាគទុនិក	០,៤	០,៧	១,០
ឥណទានលុបចេញពីបញ្ជី	០,៥២ %	០,៣ %	០,៩ %
អត្រាហានិភ័យឥណទាន	០,៥៥ %	១,២ %	១,៩ %



សាររបស់ប្រធានក្រុមប្រឹក្សាភិបាល

លោកឧកញ៉ា អូ ពុយ ប្រធានក្រុមប្រឹក្សាភិបាល

កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅតែបន្តសម្រេចបានក្នុងអត្រាខ្ពស់ប្រមាណ ៧% ស្មើនឹងឆ្នាំ ២០១៥ ដែរ ដោយក្នុងនោះវិស័យឧស្សាហកម្ម កើន ១១,៤% សេវាកម្ម ៦,៧% និងកសិកម្មកើន ០,៥%។ ចំណូលជាមធ្យមរបស់ប្រជាពលរដ្ឋម្នាក់ៗកើនដល់ប្រមាណ ១.៣០០ ដុល្លារអាមេរិក (យោងរបាយការណ៍ប្រចាំឆ្នាំ ២០១៦ របស់ធនាគារជាតិ)។ គួរបញ្ជាក់ផងដែរ វិស័យកាត់ដេរ សំណង់និងទេសចរណ៍ នៅតែជាវិស័យ ចម្បងជួយគាំទ្រកំណើនសេដ្ឋកិច្ច ស្របពេលដែលវិស័យកសិកម្មបានងើបឡើងវិញបន្តិច ដោយសារអាកាសធាតុមានលក្ខណៈអំណោយ ផលជាងឆ្នាំមុន។ ទន្ទឹមនឹងនេះ វិស័យហិរញ្ញវត្ថុនិងធនាគារ នៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកគាំទ្រកំណើនសេដ្ឋកិច្ចនៅ កម្ពុជាប្រកបដោយចីរភាព និងបរិយាប័ន្នស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ដោយឡែក អាយ ភី អា នៅតែជាគ្រឹះស្ថានពង្រីកខ្លួនសន្សឹមៗ ដោយនៅក្នុងឆ្នាំ ២០១៦ សំរៀតឥណទានរបស់គ្រឹះស្ថានបានឡើងដល់ ១១.៣០២.២១១ ដុល្លារ ស្របពេលដែលចំនួនអតិថិជនកើនដល់ ៤.៩២៥នាក់ ដែលអត្រាកំណើនសម្រាប់ផ្នែកទាំងពីរនេះមានប្រមាណ ២០,៤% និង៦,៤% ធៀបនឹងតួលេខនៅចុងឆ្នាំ២០១៥។ ចំនួននេះបង្ហាញថា នៅក្នុងឆ្នាំ ២០១៦ អាយ ភី អា មានកំណើនប្រហាក់ ប្រហែលនឹងកំណើននៅក្នុងវិស័យទាំងមូល។ ដោយប្រៀបធៀបកំណើននៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ សំរៀតឥណទានកើនឡើង ២០,១% ចំណែកអតិថិជនមានកំណើន ១,៣% (យោងរបាយការណ៍ការចែករំលែកព័ត៌មានរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ខែធ្នូ ឆ្នាំ២០១៥ និង ខែធ្នូ ឆ្នាំ២០១៦) មានន័យថាចំនួនអតិថិជនរបស់គ្រឹះស្ថានមានកំណើនខ្ពស់ជាងនៅក្នុងវិស័យទាំងមូល។

ក្នុងឆ្នាំ២០១៦ អាយ ភី អា នៅតែទទួលបានលទ្ធផលល្អ ដោយប្រាក់ចំណេញធៀបនឹងទ្រព្យសកម្មសម្រេចបាន ៥,២% ដែលប្រាក់ចំណេញ របស់គ្រឹះស្ថានទាំងមូលបានកើនឡើង ០,៨% ។ ចំណាយលើថ្លៃមូលនិធិកើនឡើងបន្តិច ដោយសារកំណើននៃអត្រាកម្រិតបំណុល។ លើស ពីនេះ អាយ ភី អា បន្តកសាងទំនាក់ទំនងល្អជាមួយដៃគូវិនិយោគដែលមានស្រាប់ ក្នុងទិសដៅពង្រីកផែនការបញ្ចេញកម្ចីរបស់ខ្លួន និងបាន ទាក់ទាញវិនិយោគិនថ្មីៗបន្ថែមទៀត សម្រាប់ការវិនិយោគនាថ្ងៃអនាគត។ អាយ ភី អាសង្ឃឹមថា ការចាប់ដៃគូនិងការកសាងទំនាក់ទំនងនេះ នឹងចូលរួមចំណែកឲ្យមានការរីកចម្រើនកាន់តែប្រសើរឡើងទាំងផ្នែកហិរញ្ញវត្ថុ និងកេរ្តិ៍ឈ្មោះរបស់គ្រឹះស្ថាននៅក្នុងវិស័យទាំងមូល។

ក្រៅពីការយកចិត្តទុកដាក់លើប្រតិបត្តិការការងារ គ្រឹះស្ថានឥណទានពលរដ្ឋរុងរឿងក៏បានពង្រឹងបន្ថែមលើប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង និងហេដ្ឋា រចនាសម្ព័ន្ធគ្រប់គ្រង ក៏ដូចជាសមត្ថភាពធ្វើអាជីវកម្មរបស់ខ្លួនជាបន្តបន្ទាប់។ កញ្ចប់សំណង ឬលើកទឹកចិត្តបុគ្គលិក ត្រូវបានកែសម្រួលឡើង វិញ។ ប្រព័ន្ធគ្រប់គ្រងព័ត៌មានស្នូល ត្រូវបានធ្វើឱ្យល្អប្រសើរជាងមុន។ លើសពីនេះទៅទៀត របាយការណ៍ហិរញ្ញវត្ថុនាពេលបច្ចុប្បន្ននេះ គឺត្រូវ បានទាញចេញពីប្រព័ន្ធ Abacus តែមួយប៉ុណ្ណោះ។ ចុងក្រោយ ការប្រកាន់ខ្ជាប់នូវការអនុវត្តន៍គោលការណ៍គាំពារអតិថិជន បានបោះជំហាន ដល់ដំណាក់កាលវាយតម្លៃពីស្ថាប័នផ្តល់ប្រឹក្សាអន្តរជាតិ ហើយគ្រឹះស្ថាននឹងនៅតែបន្តអនុវត្តតាមជំហានគោលការណ៍គាំពារអតិថិជនជាបន្ត ទៅមុខទៀត។

សរុបរួមមក ក្នុងនាមនៃក្រុមប្រឹក្សាភិបាល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវិនិយោគិន អតិថិជន និង អភិបាលទាំងអស់ ដែល មានទំនុកចិត្ត និងផ្តល់ការគាំទ្រចំពោះគ្រឹះស្ថានក្នុងអំឡុងឆ្នាំ២០១៦នេះ និងសូមថ្លែងអំណរគុណចំពោះបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ សម្រាប់ការខិតខំប្រឹងប្រែងបំពេញការងារ មានភាពស្មោះត្រង់ និងការប្តេជ្ញាចិត្តបន្តទៀតរបស់ពួកគេសម្រាប់ អាយ ភី អា។ ជាចុងក្រោយ ខ្ញុំ សូមសំដែងនូវការកោតសរសើរជាពិសេសដល់លោកនាយកប្រតិបត្តិ សម្រាប់គម្រូនៃការដឹកនាំរបស់លោកប្រកបដោយទេពកោសល្យ។

ដោយការគោរពស្មោះស្ម័គ្រអំពីខ្ញុំ


ឧកញ៉ា អូ ពុយ
ប្រធានក្រុមប្រឹក្សាភិបាល



សាររបស់នាយកប្រតិបត្តិ

លោក ហ៊ាត ម៉ិនសុខ
នាយកប្រតិបត្តិ



ឆ្នាំ២០១៦ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ត្រូវបានកត់សម្គាល់ថាមានការរីកចម្រើនថែមទៀតទាំងចំនួនគ្រឹះស្ថាន និងទំហំប្រតិបត្តិការ។ វិស័យទាំងមូល ហាក់កាន់តែមានភាពទាក់ទាញចំពោះវិនិយោគិនថ្មីៗក្នុងការចូលមកវិនិយោគលើវិស័យនេះ។ យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា គិតត្រឹមដំណាច់ឆ្នាំ២០១៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសរុបមានចំនួន៧១ ក្នុងនោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានប្រាក់បញ្ញើមានចំនួន៧។ ទន្ទឹមនឹងការ កើនឡើងនៃចំនួនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទំហំប្រតិបត្តិការមីក្រូហិរញ្ញវត្ថុ ដែលរួមមានឥណទាន បានកើនឡើង ៤,៧% ដែលធ្វើឲ្យសំរៀតឥណទាន សរុបកើនឡើងដល់ ១២,៦៦២ ពាន់លានរៀល ឬប្រហែលនឹង ៣,១៦ ពាន់លានដុល្លារ និងប្រាក់បញ្ញើបានកើនឡើង ១២,៧% ដែលធ្វើឲ្យប្រាក់ បញ្ញើសរុបកើនដល់ ៥,៩៥៧ ពាន់លានរៀល ឬប្រហែលនឹង ១,៤៩ ពាន់លានដុល្លារ។ ចំពោះផលចំណេញវិញ យោងតាមការគណនាលទ្ធផលឆ្នាំ ២០១៦ របស់ធនាគារកណ្តាល វិស័យមីក្រូហិរញ្ញវត្ថុទាំងមូលសម្រេចបានប្រាក់ចំណេញធៀបនឹងទ្រព្យសកម្មប្រមាណ ៣,៥% និងប្រាក់ចំណេញ ធៀបនឹងដើមទុន ១៦,៤%។ វិស័យទាំងមូលបានបង្ហាញលទ្ធផលដ៏គួរឲ្យទាក់ទាញ បើទោះបីជាមានការកើនឡើងនៃឥណទានមិនដំណើរការ ដែល ប្រហែលបណ្តាលមកពីការកើតគ្រឹះស្ថានថ្មីៗកាន់តែច្រើនដែលមិនទាន់មានវិជ្ជាជីវៈក្នុងប្រតិបត្តិការ និងដោយសារការពង្រីកឥណទានខ្លាំងក្លាពេក របស់គ្រឹះស្ថានធំៗ។

សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឥណទានពលរដ្ឋរុងរឿង នៅដំណាច់ឆ្នាំ២០១៦ នេះ ឥណទានមិនដំណើរការមានជិត ២% ដែលខ្ពស់ជាងអនុបាត ក្នុងឆ្នាំនីមួយៗនៃរយៈពេល៥ឆ្នាំមុន។ អនុបាតឥណទានមិនដំណើរការនេះដើរស្របដូចការកើននៅក្នុងវិស័យទាំងមូលដែរ។ និយាយដោយឡែក សម្រាប់ឥណទានពលរដ្ឋរុងរឿង ដែលផ្តោតសំខាន់លើវិស័យកសិកម្ម ហើយដូចដែលបានបញ្ជាក់កាលពីឆ្នាំមុនដែលថាអាកាសធាតុនឹងប៉ះពាល់ ដល់ប្រតិបត្តិការក្នុងឆ្នាំ២០១៦ គឺវាជាកត្តាមួយដែលបណ្តាលឲ្យមានការកើនឡើងនៃឥណទានមិនដំណើរការផងដែរ។ លើសពីនេះទៀត ផលប៉ះ ពាល់លើគុណភាពសំរៀតឥណទាន មួយចំណែកក៏បណ្តាលមកពីការធ្លាក់ចុះខ្លាំងនៃតម្លៃកសិផលកសិកម្ម និងបញ្ហាផ្ទៃក្នុងទាក់ទងនឹងការវាយ តម្លៃឥណទានដែលត្រូវការការពង្រឹងបន្ថែមជាបន្តបន្ទាប់ទៀត។

ជាក់លាក់ជាងនេះ ក្នុងឆ្នាំ២០១៦ គ្រឹះស្ថានឥណទានពលរដ្ឋរុងរឿង ត្រូវបានកត់សម្គាល់នូវចំណុចសំខាន់ៗដូចខាងក្រោម៖

លទ្ធផលហិរញ្ញវត្ថុ៖ ចាប់តាំងពីឆ្នាំ២០១១ មក ឥណទានមិនដំណើរការមានអត្រាទាបជាង ១% និងបានកើនឡើងបន្តិចក្នុងឆ្នាំ២០១៥ មក ១,២% ខណៈវិស័យទាំងមូលមានអត្រាប្រមាណ ០,៨% ហើយបានកើនឡើងបន្តិចទៀតក្នុងឆ្នាំ២០១៦ ដល់ ១,៩% ខណៈវិស័យទាំងមូលមានអត្រា ប្រមាណ ១,៦% ដែលរួមទាំងឥណទានរៀបចំសារឡើងវិញផង។ លើសពីនេះ ឥណទានលុបចេញពីបញ្ជីមានអត្រា ០,៩% ដោយកើនលើសឆ្នាំ ២០១៥ ប្រមាណ៣ដង ឯវិស័យទាំងមូលមានអត្រាប្រមាណ ០,២៥% នេះបើយោងទៅតាមទិន្នន័យរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានៅដំណាច់ ឆ្នាំ២០១៦។ ចំណេញធៀបនឹងទ្រព្យសកម្មរបស់គ្រឹះស្ថាន បានធ្លាក់ចុះក្នុងរយៈពេល២ឆ្នាំបន្តបន្ទាប់គ្នានេះ គឺក្នុងឆ្នាំ២០១៥ និង២០១៦ នៅកម្រិត ៦,១% និង ៥,២% រៀងៗគ្នា ដែលការធ្លាក់ចុះនេះបណ្តាលមកពីការកើនឡើងនៃឥណទានមិនដំណើរការ។ ការថយចុះប្រាក់ចំណេញនេះ ក៏បណ្តាល មកពីការកាត់បន្ថយអត្រាការប្រាក់ចំពោះអតិថិជនផងដែរ យោងទៅតាមការវិវត្តន៍នៃទីផ្សារ។ ទោះជាយ៉ាងណាក៏ដោយ ប្រាក់ចំណេញធៀបនឹង ទ្រព្យសកម្មរបស់គ្រឹះស្ថាន នៅតែល្អប្រសើរជាងអត្រាប្រាក់ចំណេញមធ្យមប្រមាណ ៣,៥% ក្នុងឆ្នាំ២០១៦ នៃវិស័យទាំងមូល។ រីឯប្រាក់ចំណេញ ធៀបនឹងដើមទុនវិញ ឥណទានពលរដ្ឋរុងរឿង សម្រេចបានតែ ៩,៦% ក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នា គឺឆ្នាំ២០១៥ និង២០១៦ ខណៈដែលវិស័យ ទាំងមូលសម្រេចបាន ១៦,៤% ក្នុងឆ្នាំ២០១៦នេះ។

ទំនួលខុសត្រូវសង្គម៖ វិស័យកសិកម្ម និងការផ្តល់ប្រាក់កម្ចីដល់អតិថិជននៅទីជនបទ គឺជាគោលដៅរបស់គ្រឹះស្ថាន។ ស្ត្រីដែលត្រូវបានចាត់ទុកថា ជាអ្នកធ្វើការសម្រេចចិត្តក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់គ្រួសារនៅក្នុងសង្គមកម្ពុជា ត្រូវបានផ្តល់អាទិភាពជាអ្នកស្នើសុំខ្ចី ខណៈដែលស្វាមីរបស់ពួក គាត់ជាអ្នករួមខ្ចី។ គ្រឹះស្ថានយល់ឃើញថា គោលដៅហិរញ្ញវត្ថុនិងគោលដៅសង្គម ត្រូវតែដើរទន្ទឹមគ្នា។ ដូចបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួន ការធ្វើ ឲ្យស្ថានភាពសេដ្ឋកិច្ចរបស់អតិថិជនល្អប្រសើរឡើង មិនត្រឹមតែជួយពង្រីកសមត្ថភាពសងត្រឡប់របស់ពួកគេមកគ្រឹះស្ថានវិញប៉ុណ្ណោះទេ វាថែមទាំង ជួយឲ្យអតិថិជនទទួលបានការពេញចិត្តនូវសេវាកម្មដែលគ្រឹះស្ថានផ្តល់ឲ្យ ដូច្នេះពួកគេនឹងមានបំណងខ្ចីប្រាក់ពីគ្រឹះស្ថានបន្តទៀត។ លើសពីនេះ ទៀត គ្រឹះស្ថានចង់ឃើញទ្រព្យសកម្មរបស់អតិថិជនមានការកើនឡើងពីមួយគ្រាទៅមួយគ្រា តាមរយៈការប្រើប្រាស់កម្ចីដែលទទួលបានពីគ្រឹះស្ថាន។

សាររបស់នាយកប្រតិបត្តិ

លោក ហ៊ិត ម៉ិនសុខ នាយកប្រតិបត្តិ



ដោយមូលហេតុនេះ ឥណទានពលរដ្ឋរងរឿង បានកំណត់យកទ្រព្យសកម្មរបស់អតិថិជន ជាសូចនាករមួយក្នុងផ្នែកទំនួលខុសត្រូវសង្គមរបស់គ្រឹះស្ថាន ហើយបច្ចុប្បន្ននេះគ្រឹះស្ថានកំពុងធ្វើការតាមដាននិងកត់ត្រាទុកនូវការវិវត្តនៃសូចនាករនេះ។ ការធានារ៉ាប់រងខ្នាតតូច ជាគោលដៅសង្គមមួយផ្សេងទៀតដែលគ្រឹះស្ថានចង់ឃើញថាអតិថិជនរបស់ខ្លួនទទួលបានការការពារ និងកាន់តែមានសុវត្ថិភាពជាងមុន នៅពេលពួកគាត់មានបញ្ហាសុខភាព ឬជួបប្រទះនឹងបញ្ហាពិការភាពដោយប្រការណាមួយ។ ដោយមើលឃើញពីអត្ថប្រយោជន៍នេះ ឥណទានពលរដ្ឋរងរឿង លើកទឹកចិត្តអតិថិជនទាំងអស់របស់ខ្លួនឲ្យប្រើប្រាស់គម្រោងការការពារសុខភាពនិងអាយុជីវិត ជាមួយក្រុមហ៊ុនជាដៃគូធានារ៉ាប់រងរបស់ខ្លួន។

ប្រព័ន្ធព័ន្ធក្នុងគ្រប់គ្រង៖ ប្រព័ន្ធស្នូលអាចាគីស បាននឹងកំពុងដំណើរការដោយពេលវេលាពិតពីឆ្នាំ២០១៦ មកទាំងផ្នែកគ្រប់គ្រងប្រតិបត្តិការឥណទាននិងផ្នែកគ្រប់គ្រងគណនេយ្យ ដោយប្រព័ន្ធចាស់ទាំងពីរត្រូវបានទំលាក់ឈប់ប្រើកាលពីត្រីមាសទី១ និងទី៤ ក្នុងឆ្នាំដដែល។ ប្រព័ន្ធស្នូលនេះមានទំនុកចិត្តខ្ពស់ជាមួយនឹងការចេញរបាយការណ៍ដោយមានប្រសិទ្ធភាព សម្រាប់តម្រូវការទាំងផ្ទៃក្នុងនិងអ្នកពាក់ព័ន្ធខាងក្រៅ។

ការពង្រីកប្រតិបត្តិការ៖ គិតត្រឹមខែធ្នូ ឆ្នាំ២០១៦ សំពៀតឥណទានសរុបឡើងដល់ ១១,៣ លានដុល្លារ ដោយកើនពី ៩,៤ លានដុល្លារ ក្នុងឆ្នាំ២០១៥ គឺត្រូវជាអត្រាកំណើនប្រមាណ ២០% ដែលជាកម្រិតប្រហាក់ប្រហែលនឹងអត្រាកំណើននៃវិស័យទាំងមូល។ ចំណែកឯចំនួនអតិថិជនសរុបវិញបានកើនតិចតួច ពី ៤.៦២៩ នាក់ ក្នុងឆ្នាំ២០១៥ ដល់ ៤.៩២៦ នាក់ គឺត្រូវជាអត្រាកំណើនប្រមាណ ៦% ដែលជាកម្រិតខ្ពស់ជាងអត្រាកំណើននៃវិស័យទាំងមូលប្រមាណ ១,៣%ប៉ុណ្ណោះ។ អត្រាកំណើននៃសំពៀតឥណទាន ធំជាងអត្រាកំណើនអតិថិជន គឺបណ្តាល មកពីការទម្លាក់កម្ចីដែលមានទំហំធំជាងមុន។ សម្រាប់គ្រឹះស្ថាន អត្រាកំណើននៃសំពៀតឥណទាន គឺលឿនជាងអត្រាកំណើនអតិថិជន ដោយស៊ីសង្វាក់គ្នាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទំហំកម្ចីជាមធ្យមបានកើនឡើងពី ២.០០០ដុល្លារ នៅឆ្នាំ ២០១៥ ដល់ ២.៥០០ដុល្លារ នៅដំណាច់ឆ្នាំ២០១៦ ដែលនេះជាទំហំឥណទានមធ្យមខ្ពស់បំផុតមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងៗទៀតនៅក្នុងប្រទេស។

ការប្រឈម៖ ដូចបានបញ្ជាក់កាលពីឆ្នាំ២០១៥ ការប្រកួតប្រជែង ក្លាយជាមានសន្ទុះកាន់តែខ្លាំងឡើងៗនៅក្នុងតំបន់ប្រតិបត្តិការរបស់គ្រឹះស្ថាន។ យោងទៅតាមផែនការធុរកិច្ចយុទ្ធសាស្ត្ររបស់គ្រឹះស្ថាន ការបង្កើតភាពជាដៃគូក្នុងខ្សែសង្វាក់តម្លៃកសិកម្ម ក្នុងគោលបំណងធ្វើឲ្យមានការផ្តល់ឥណទានមួយមានភាពខុសប្លែកពីគ្នាប្រកួត ដែលពីមុនត្រូវបានចាត់ទុកថាជាបញ្ហាប្រឈមនោះ ពេលនេះបានក្លាយទៅជាតម្រូវការយុទ្ធសាស្ត្រក្នុងការដោះស្រាយបញ្ហាការប្រកួតប្រជែង ប្រសិនបើគ្រឹះស្ថាននៅតែបន្តផ្តោតលើទីផ្សារបទនិងកសិកម្ម។ ភាពជាដៃគូនៃខ្សែសង្វាក់តម្លៃកសិកម្មនេះ នៅតែជាការលំបាក ដោយសារភាគីពាក់ព័ន្ធមានភាពស្ទាក់ស្ទើរក្នុងការធ្វើជាដៃគូ ដោយសារប្រហែលជាមកពីហេដ្ឋារចនាសម្ព័ន្ធផលិតកម្មមិនគ្រប់គ្រាន់ និងបញ្ហាទុនមានកម្រិត ក្នុងការប្រមូលទិញកសិផល។ នេះគួរតែជាកត្តាជាក់ស្តែងមួយដែលបណ្តាលឲ្យតម្លៃទិន្នផលកសិកម្មធ្លាក់ចុះ ដែលត្រូវបានកត់សម្គាល់តាមរយៈការកាត់ដីដែលមិនធ្លាប់មានពីប្រជាកសិករក្នុងរដូវប្រមូលផលក្នុងឆ្នាំ២០១៦។ ចំពោះបញ្ហាប្រឈមក្នុងឆ្នាំ២០១៦ នេះ ការគិតគូរអំពីការពង្រីកការផ្តល់ផលិតផលចម្រុះជាជាងគិតតែលើកសិកម្មមួយមុខ ក្លាយជាជំហានសំខាន់សម្រាប់គ្រឹះស្ថានដែលកំពុងតែប្រឈមការប្រកួតប្រជែងលើទីផ្សារនាពេលបច្ចុប្បន្ន។

ថ្វីត្បិតគ្រឹះស្ថានកំពុងប្រឈមមុខនឹងបញ្ហាដូចបានរៀបរាប់ខាងលើក្តី ដោយមានការគាំទ្រមិនដាច់រយៈយ៉ាងរឹងមាំពីក្រុមប្រឹក្សាភិបាល និងវិនិយោគិនទាំងអស់ គ្រឹះស្ថាននៅតែមានជំនឿជាក់ក្នុងការជំនះរាល់បញ្ហាទាំងនោះ ដើម្បីធ្វើឲ្យប្រតិបត្តិការរបស់គ្រឹះស្ថានកាន់តែរីកចម្រើនថែមទៀតពីមួយឆ្នាំទៅមួយឆ្នាំ។ តាងនាមឲ្យគ្រឹះស្ថានទាំងមូល ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិកគ្រប់លំដាប់ថ្នាក់ ក្រុមប្រឹក្សាភិបាលភាគទុនិក និងវិនិយោគិនទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារ ការគាំទ្រ និងការណែនាំនាពេលកន្លងមក។ ខ្ញុំសង្ឃឹមនឹងជឿជាក់ថា គ្រប់បុគ្គលិក និងភាគីពាក់ព័ន្ធទាំងអស់ នឹងនៅតែបន្តការខិតខំប្រឹងប្រែង និងផ្តល់កិច្ចសហការ ដើម្បីលើកកម្ពស់គ្រឹះស្ថានឲ្យបន្តការរីកចម្រើនទៅមុខជាលំដាប់។

ដោយក្តីគោរព និងស្រឡាញ់រាប់អានអំពីខ្ញុំ

ហ៊ិត ម៉ិនសុខ
នាយកប្រតិបត្តិ

ប្រវត្តិគ្រឹះស្ថាន

គ្រឹះស្ថាន ឥណទានពលរដ្ឋរងរឿង អិលធីឌី ត្រូវបានបង្កើតឡើងដោយភាគទុនិក២រូប គឺលោកឧកញ៉ា ភូ ពុយ និងលោកស្រី ហៅ ស៊ីមន ក្នុងឆ្នាំ២០០៣។ ដំបូងឡើយ គ្រឹះស្ថានត្រូវបានបង្កើតឡើងក្នុងនាមជាអង្គការឥណទាននៃសម្ព័ន្ធសមាគម ម៉ាស៊ីនកិនស្រូវកម្ពុជា ដើម្បីជួយសម្រួលនូវឧបសគ្គផ្នែកដើមទុនរបស់សហគ្រិនម៉ាស៊ីនកិនស្រូវ ដែលពួកគេមិនអាចទទួលបានឥណទានសម្រាប់ពង្រីកផលិតកម្មរបស់ពួកគេ។

នាខែមករា ឆ្នាំ២០០៥ អង្គការត្រូវបានចុះបញ្ជីជាមួយធនាគារជាតិនៃកម្ពុជា ដោយក្លាយខ្លួនជាប្រតិបត្តិករឥណទានជនបទ មួយ។ នៅក្នុងខែកក្កដាឆ្នាំដដែល អង្គការបានប្រែក្លាយជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ដោយបានចុះបញ្ជីជា ផ្លូវការនៅក្រសួងពាណិជ្ជកម្មកម្ពុជា ដោយដាក់ឈ្មោះថា ឥណទានពលរដ្ឋរងរឿង អិលធីឌី ដែលមានលេខរៀងចុះបញ្ជី Co. 7896/05 P។ ម្យ៉ាងវិញទៀត គ្រឹះស្ថានក៏ទទួលបានអាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លេខមហ ០១៤ ពីធនាគារជាតិនៃ កម្ពុជា នៅខែសីហា ឆ្នាំ២០០៥។

បន្ទាប់ពីចុះបញ្ជីនិងទទួលបានអាជ្ញាប័ណ្ណមីក្រូហិរញ្ញវត្ថុរួចមក និងដោយសារស្ថានភាពនៃការផ្តល់មូលនិធិដល់ម៉ាស៊ីនកិន ស្រូវកាន់តែល្អប្រសើរនិងចម្រុះ គ្រឹះស្ថានបានបង្វែរការផ្តោតការយកចិត្តទុកដាក់របស់ខ្លួនទៅលើកសិករតូចតាចវិញម្តង។ ក្នុងឆ្នាំ២០០៨ អាជ្ញាប័ណ្ណមីក្រូហិរញ្ញវត្ថុរបស់គ្រឹះស្ថានត្រូវបានបន្តជាអចិន្ត្រៃយ៍ ដោយធនាគារជាតិនៃកម្ពុជា។

នាឆ្នាំ២០១០ សិទ្ធិកាន់កាប់របស់គ្រឹះស្ថានត្រូវបានផ្លាស់ប្តូរ។ នាខែកក្កដា ឆ្នាំ២០១០ លោកស្រី ហៅ ស៊ីមន បានបង្វែរភាគ ហ៊ុនរបស់គាត់ទាំងអស់នៅក្នុងគ្រឹះស្ថានទៅឲ្យលោក ឧកញ៉ា ភូ ពុយ កាន់កាប់ដោយពេញសិទ្ធិ។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១០ Leopard Cambodia Fund ដែលជាមូលនិធិទុនឯកជនមុនដំបូងនៅប្រទេសកម្ពុជា ដែលគ្រប់គ្រងដោយ Leopard Capital L.P. បានក្លាយជាភាគទុនិក និងកាន់កាប់ភាគហ៊ុនភាគតិច នៅក្នុងគ្រឹះស្ថានតាមរយៈក្រុមហ៊ុនដែលមានមូលដ្ឋាន នៅហុងកុងមួយឈ្មោះ IPR (HK) Ltd.។

ក្នុងឆ្នាំ២០១៥ IPR (HK) Ltd. និង លោកឧកញ៉ា ភូ ពុយ បានព្រមព្រៀងគ្នាក្នុងការលក់និងទិញភាគហ៊ុនទាំងអស់មកវិញ ដោយមានការយល់ព្រមជាផ្លូវការពីធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥។ គិតចាប់ពីខែសីហា ឆ្នាំ ២០១៥មក ភាគហ៊ុនទាំងមូលរបស់ក្រុមហ៊ុន ត្រូវគ្រប់គ្រងដោយលោកឧកញ៉ា ភូ ពុយតែម្នាក់។

គ្រឹះស្ថាន

អាជ្ញាប័ណ្ណមីក្រូហិរញ្ញវត្ថុពីធនាគារជាតិនៃកម្ពុជា
 វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្មពីក្រសួងពាណិជ្ជកម្ម
 បណ្តាញសាខា
 អាសយដ្ឋានការិយាល័យកណ្តាល សាខាមេ និងសាខាស្រុក
 អង្គការលេខ
 រចនាសម្ព័ន្ធសាខា
 ក្រុមប្រឹក្សាភិបាល
 គណៈគ្រប់គ្រងជាន់ខ្ពស់
 ភាគទុនិក និងវិនិយោគិន
 អតិថិជនគោលដៅ និងផលិតផល

អាជ្ញាប័ណ្ណប្រតិបត្តិការវិស្វកម្មស្ថាប័នហិរញ្ញវត្ថុ



ព្រះរាជាណាចក្រកម្ពុជា
KINGDOM OF CAMBODIA
ជាតិ សាសនា ព្រះមហាក្សត្រ
Nation Religion King



ធនាគារជាតិ នៃ កម្ពុជា
National Bank of Cambodia
លេខ : ម.ប. ១៤
N° : M.F 14

អាជ្ញាប័ណ្ណប្រតិបត្តិការវិស្វកម្មស្ថាប័នហិរញ្ញវត្ថុ
LICENSE TO CONDUCT MICRO FINANCE BUSINESS

ធនាគារជាតិនៃកម្ពុជា

អនុញ្ញាតឱ្យ ឥណទានកម្ពុជាក្រុង អិលធីអិល ដែលមានទីស្នាក់ការកណ្តាលនៅ
ផ្ទះលេខ៩៤ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ផ្សារដំបូង ខណ្ឌទួលគោក
រាជធានីភ្នំពេញ ដើម្បីប្រតិបត្តិការវិស្វកម្មស្ថាប័នហិរញ្ញវត្ថុ ។

ព្រះស្ថាប័នហិរញ្ញវត្ថុ ឥណទានកម្ពុជាក្រុង អិលធីអិល ត្រូវតែរៀបចំ
ឱ្យបានតាមច្បាប់ស្តីពី ព្រះស្ថាប័នហិរញ្ញវត្ថុ និង បទប្បញ្ញត្តិ
សហគ្រាស បច្ចេកទេស ក្រសួងហិរញ្ញវត្ថុ និង ក្រសួងពាណិជ្ជកម្ម ។

Phnom Penh, le 19 07 2015

ព្រះបាទសីហនុ
Signed and sealed.

THE NATIONAL BANK OF CAMBODIA

allows Intean Poalroath Rongroeurng Ltd., with head office at N° 54,
Confederation de la Russie Blvd., Sangkat Phsar Depo III, Khan Tuol Kork,
Phnom Penh to conduct business as Micro Finance Institution.

The Micro Finance Institution Intean Poalroath Rongroeurng Ltd., shall abide
by the Law on Banking and Financial Institutions and any prakas, regulations,
circulars, and conditions prescribed by the National Bank of Cambodia.

Phnom Penh, July 19, 2015

Governor
Signed and sealed.

- អាជ្ញាប័ណ្ណនេះ មានសុពលភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ
- អាជ្ញាប័ណ្ណនេះ ត្រូវបង្ហាញសាធារណៈជនគ្រប់ពេលវេលា

- This license is valid from the signing date.
- This license shall be displayed in public at all times.

វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្មពីក្រសួងពាណិជ្ជកម្ម



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
KINGDOM OF CAMBODIA
NATION RELIGION KING

ក្រសួងពាណិជ្ជកម្ម
លេខ.....
MINISTRY OF COMMERCE
No.....MOC/REG

វិញ្ញាបនបត្រ
បញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម
CERTIFICATE OF INCORPORATION

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
KINGDOM OF CAMBODIA
NATION RELIGION KING

ឈ្មោះក្រុមហ៊ុន : ឥណទានកម្ពុជាក្រុង អិលធីអិល
NAME : INTEAN POALROATH RONGROEURNG LTD
ចុះបញ្ជីក្រោមលេខ : Co. ៧៨៩៦ KH/២០០៥ ចុះថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០០៥
REGISTRATION NUMBER : Co. 7896 KH/2005 Dated 19 July 2005
ត្រូវបានទទួលស្គាល់ថាជា : ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត
IS ACKNOWLEDGED AS : PRIVATE LIMITED COMPANY

ស្ថិតក្រោមបទបញ្ញត្តិដែលចែងក្នុងច្បាប់ស្តីពីការចុះបញ្ជីពាណិជ្ជកម្ម ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ក្រមប្បញ្ញត្តិ និងក្រមព្រហ្មទណ្ឌ ដែលមានជាធរមាន
នៃព្រះរាជាណាចក្រកម្ពុជា ។
UNDER THE REGULATIONS OF COMMERCIAL RULES AND REGISTER LAW, COMMERCIAL ENTERPRISES LAW, CIVIL CODE, AND PENAL CODE OF THE KINGDOM OF CAMBODIA.

Phnom Penh, le 19 07 2015

ព្រះបាទសីហនុ
PHNOM PENH
Signed and sealed.

ព្រះបាទសីហនុ
Senior Minister
MINISTER OF COMMERCE


- * វិញ្ញាបនបត្រនេះមានសុពលភាពចាប់ពីថ្ងៃចុះហត្ថលេខាដល់ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥
- ហួសរយៈពេលកំណត់នេះ ត្រូវចាត់ទុកជាមិនរឹតត្បិត
- * THE CERTIFICATE IS VALID FROM THE SIGNING DATE TO 19 August 2015
- IT WILL BE CONSIDERED INVALID AFTER THE STATED DATE.
- * វិញ្ញាបនបត្រនេះត្រូវប្រើប្រាស់ជាថ្មីក្នុងរយៈពេល ៣០ ថ្ងៃ មុនថ្ងៃផុតសុពលភាព
- * THE RENEWAL OF THIS CERTIFICATE SHALL BE MADE IN 30 DAYS BEFORE THE EXPIRY DATE.

បណ្តាញសាខា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឥណទានពលរដ្ឋរងរឿង អិលធីឌី មានការិយាល័យកណ្តាលស្ថិតក្នុងរាជធានីភ្នំពេញ។ ប្រតិបត្តិការផ្តល់កម្ចីដល់អតិថិជន ធ្វើឡើងដោយសាខាទាំង៥ ក្នុងខេត្តចំនួន៤ គឺខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ តាកែវ និងសាខាពីរទៀតស្ថិតក្នុងខេត្តបាត់ដំបង។ សាខាមួយចំនួនមានសាខាស្រុកក្រោមចំណុះ ដែលធ្វើអោយប្រតិបត្តិការកាន់តែកៀកជិត

អតិថិជន។
















នៅដើមឆ្នាំ ២០១៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឥណទានពលរដ្ឋរងរឿង មានគម្រោងកែសម្រួលរចនាសម្ព័ន្ធសាខាឡើងវិញទៅជាវរចនាសម្ព័ន្ធដែលមានសាខា និងអនុសាខា។ សាខាស្រុកបច្ចុប្បន្នចំនួន៣ នឹងកែប្រែរចនាសម្ព័ន្ធនៅជាអនុសាខាវិញ ក្នុងនោះរួមមាន សាខាសំពៅលូន កំរៀង និងភ្នំក្រវ៉ាញ។



អាសយដ្ឋានការិយាល័យកណ្តាល សាខាមេ និងសាខាស្រុក

សាខា	អាសយដ្ឋាន
ការិយាល័យកណ្តាល: ភ្នំពេញ	<p>☎ អគារលេខ៧៧៩អា មហាវិថីកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កម្ពុជា</p> <p>☎ (+៨៥៥) ០២៣ ៩៩០ ២៣៧/០២៣ ៦ ៣៦៤ ១២៥</p> <p>✉ info@iprmfi.com</p> <p>🌐 www.iprmfi.com</p>
សាខាមេ: ខេត្តតាកែវ	<p>☎ ភូមិក្បាលពោធិ៍ ឃុំសំបូរ ស្រុកទ្រាំង ខេត្តតាកែវ។</p> <p>☎ (+៨៥៥) ០៣២ ៦៣ ៦៤ ១២៧/ ០៧០ ៩៩៩ ២៣៦</p> <p>✉ bm002@iprmfi.com</p>
សាខាស្រុក: កោះអណ្តែត	<p>☎ ភូមិមេញខាងជើង ឃុំមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ</p> <p>☎ (+៨៥៥) ០៧០ ៩៩៩ ២៥៨</p> <p>✉ spt002-01@iprmfi.com</p>
សាខាស្រុក: ប្តីជលសារ	<p>☎ ភូមិការសំ ឃុំដូងខ្ពស់ ស្រុកប្តីជលសារ ខេត្តតាកែវ</p> <p>☎ (+៨៥៥) ០៧០ ៩៩៩ ២៥១</p> <p>✉ spt002-02@iprmfi.com</p>
សាខាស្រុក: ត្បែងកប្បាស	<p>☎ ភូមិផ្សារច្រូច ឃុំអញ្ជាញ ស្រុកត្បែងកប្បាស ខេត្តតាកែវ</p> <p>☎ (+៨៥៥) ០៧០ ៩៩៩ ២៤៨</p> <p>✉ spt002-03@iprmfi.com</p>
សាខាមេ: ភ្នំព្រឹក	<p>☎ ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង</p> <p>☎ (+៨៥៥) ០៥៣ ៦៣ ៦៣ ៧៣៤/ ០៧០ ៩៩៩ ៣៥០</p> <p>✉ bm003@iprmfi.com</p>
សាខាស្រុក: សំពៅលូន	<p>☎ ភូមិតាស្នា ឃុំតាស្នា ស្រុកសំពៅលូន ខេត្តបាត់ដំបង</p> <p>☎ (+៨៥៥) ០៧០ ៩៩៩ ៣៤៣</p> <p>✉ spt003-01@iprmfi.com</p>
សាខាស្រុក: កំរៀង	<p>☎ ភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង</p> <p>☎ (+៨៥៥) ០៧០ ៩៩៩ ៣៤៩</p> <p>✉ spt003-02@iprmfi.com</p>
សាខាមេ: ខេត្តបន្ទាយមានជ័យ	<p>☎ ភូមិអូរស្លុត ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ</p> <p>☎ (+៨៥៥) ០៥៤ ៦៣ ៨៥ ៨៥៥/ ០៧០ ៩៩៩ ៤៧៣</p> <p>✉ bm004@iprmfi.com</p>

អាសយដ្ឋានការិយាល័យកណ្តាល សាខាមេ និងសាខាស្រុក

សាខាមេ: ខេត្តពោធិ៍សាត់	 ភូមិខ្នាចរមាស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់  (+៨៥៥) ០៥២ ៦ ៣៣៣ ៨៥៣/ ០៧០ ៩៩៩ ៤៩៨  bm005@iprmfi.com
សាខាស្រុក: ភ្នំក្រវាញ	 ភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់  (+៨៥៥) ០៧០ ៩៩៩ ៤៨៩  bt005-01@iprmfi.com
សាខាមេ: ខេត្តបាត់ដំបង	 ភូមិអញ្ជាញ សង្កាត់អូរចារ ស្រុកបាត់ដំបង ខេត្តបាត់ដំបង  (+៨៥៥) ០៥៣ ៦៣ ៤៤ ៤២៨  bm006@iprmfi.com
សាខាស្រុក: បរវល	 ភូមិស្ថានកណ្តុរ ឃុំបរវល ស្រុកបរវល ខេត្តបាត់ដំបង  (+៨៥៥) ០៥៣ ៦៦៦ ៥២៣២/ ០៧០ ៩៩៩ ៧២៤  bt006-01@iprmfi.com
សាខាស្រុក: សំឡូត	 ភូមិតាសាញ់ខាងជើង ឃុំតាសាញ់ ស្រុកសំឡូត ខេត្តបាត់ដំបង  (+៨៥៥) ០៧០ ៩៩៩ ៧៣២  bt006-02@iprmfi.com

អង្គការលេខ



អង្គការលេខ គណនេយ្យកម្ពុជា អិលតីឌី


ខ្សែបណ្តាញការងារ

ក្រុមប្រឹក្សាភិបាល


នាយកប្រតិបត្តិ

គណៈកម្មការហោតិកម្ម

គណៈកម្មការសវនកម្ម



បេតិកភណ្ឌសាខា



រដ្ឋសម្ព័ន្ធ លាងខេត្ត

ផ្ទៃទី០១ ខេមកា ឆ្នាំ២០១៦



ក្រុមប្រឹក្សាភិបាល

លោកឧកញ៉ា ភូ ពុយ ជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុគណនេយ្យវិស័យ ចាប់តាំងពីការចាប់ផ្តើមដំបូងនៃការកើតឡើងគ្រឹះស្ថាន។ លោកឧកញ៉ាជាសហគ្រិនកសិកម្មឈានមុខគេម្នាក់ ជាពិសេសនៅក្នុងវិស័យម៉ាស៊ីនកិនស្រូវជាប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនបែតឯកម្មជា ភីអិលស៊ី ជាក្រុមហ៊ុនម៉ាស៊ីនកិនស្រូវធំជាងគេបង្អស់នៅកម្ពុជា ហើយលោកឧកញ៉ាក៏ជាប្រធានសភាពាណិជ្ជកម្មកម្ពុជាផងដែរ។



លោកឧកញ៉ា ភូ ពុយ
ប្រធានក្រុមប្រឹក្សាភិបាល

លោក មិន គឹមសាន
អភិបាលនៃសមាជិកក្រុមប្រឹក្សាភិបាល



លោក មិន គឹមសាន ជាម្ចាស់កសិដ្ឋានចិញ្ចឹមសត្វគឹមសាន ជាកសិដ្ឋានដែលបានធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុនស៊ីភី កម្ពុជា ខូអិលធីឌី ជាក្រុមហ៊ុនចិញ្ចឹមសត្វ និងបង្កាត់ពូជសត្វដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញជាងគេ ហើយលោកក៏ជាម្ចាស់អគាររោងចក្រកាត់ដេរមួយចំនួន នៅក្នុងទីក្រុងភ្នំពេញផងដែរ។

លោក ម៉ក់ សារុន ជាម្ចាស់ភាគហ៊ុនម្នាក់របស់ក្រុមហ៊ុនសូតីមិច អិលធីឌី តាំងពីក្រុមហ៊ុនចាប់ផ្តើមបង្កើតឡើងក្នុងឆ្នាំ១៩៩០។ លោកបានកាន់កាប់តំណែងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន សូតីមិច អិលធីឌី តាំងពីឆ្នាំ១៩៩៥។ លោក ម៉ក់ សារុន បានបញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែករដ្ឋបាលសាធារណៈក្នុងឆ្នាំ ២០០៨។



លោក ម៉ក់ សារុន
អភិបាលនៃសមាជិកក្រុមប្រឹក្សាភិបាល

លោក ម៉ៅ សារិន
អភិបាលនៃសមាជិកក្រុមប្រឹក្សាភិបាល



លោក ម៉ៅ សារិន ជាប្រធានផ្នែកវិនិយោគនៃក្រុមហ៊ុន Emerging Markets Investments ។ លោកមានបទពិសោធន៍ក្នុងផ្នែកហិរញ្ញវត្ថុ មូលនិធិទុនឯកជន និងជាទីប្រឹក្សាផ្នែកអាជីវកម្ម។ បន្ថែមពីលើនេះទៀត លោក ម៉ៅ សារិនជាសហស្ថាបនិកនៃសហគមន៍អភិវឌ្ឍន៍ បណ្តាញសង្គម និងអង្គការសហគ្រាសជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា។

លោក ចាន់ សុផល ជាប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា ជាប្រធាន Fintrac ដែលបានទទួលគម្រោងថវិកាពី USAID សម្រាប់កម្មវិធី HARVEST កម្ពុជា។ លោកក៏ជាសេដ្ឋកិច្ចវិទូខាងផ្នែកកសិកម្ម ដែលមានបទពិសោធន៍ការងារជាង២០ឆ្នាំ ទាំងក្នុងស្ថាប័នសាធារណៈ និងឯកជន ជាតិនិងអន្តរជាតិ។



លោក ចាន់ សុផល
អភិបាលនៃសមាជិកក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល

លោក ស៊ូ ម៉ឹងយី គឺជាទីប្រឹក្សា និងអ្នកវិនិយោគផ្នែកហិរញ្ញវត្ថុឯករាជ្យ។ លោកបំពេញតួនាទីជាអ្នកបណ្តុះបណ្តាលផ្នែកប្រតិបត្តិការចាប់តាំងពីខែ សីហា ឆ្នាំ ២០១៦។ លោកធ្លាប់បម្រើការងារជាទីប្រឹក្សា និងបន្ទាប់មក ជានាយកប្រតិបត្តិការនៅ អាយ ភី អា តាំងពីឆ្នាំ២០១១ រហូតដល់ឆ្នាំ ២០១៤។ មុនពេលចូលបម្រើការងារនៅ អាយ ភី អា លោក ស៊ូ ម៉ឹងយី ធ្លាប់បម្រើការងារនៅ ADA ជាអង្គការដែលមានមូលដ្ឋានគ្រឹះនៅលុចហ្សែ ប៊ូ ដែលមានឯកទេសលើវិស័យមីក្រូហិរញ្ញវត្ថុ ដែលនៅទីនោះលោកធ្វើ ការសម្របសម្រួលក្នុងការបង្កើតមីក្រូហិរញ្ញវត្ថុលុចហ្សែ ប៊ូ និងមូលនិធិ អភិវឌ្ឍន៍ និងគ្រប់គ្រងសំពៀតវិនិយោគនៅក្នុងតំបន់អាស៊ី និងអាហ្វ្រិក ខាងកើត។ លោកមានបទពិសោធន៍ធ្វើការជាមួយគណៈកម្មាធិការអឺរ៉ុប ជាមន្ត្រីសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅក្នុងប្រទេសម៉ាឡេស៊ី និងធនាគារក ណ្តាលរបស់លុចហ្សែ ប៊ូ។ ក្នុងអាជីពការងាររបស់លោក លោកបានបោះ ពុម្ពផ្សាយស្នាដៃមួយចំនួនដូចជា ស្ថិរភាពធនាគារអត្រាប្រាក់សន្សំដក ត្តជន អាមេរិក និងមូលនិធិមីក្រូហិរញ្ញវត្ថុ។



លោក ស៊ូ ម៉ឹងយី
អភិបាលនៃសមាជិកក្រុមប្រឹក្សាភិបាល

លោកស្រី ប៉ក់ នីវីល័យ
អភិបាលនៃសមាជិកក្រុមប្រឹក្សាភិបាល



លោកស្រី ប៉ក់ នីវីល័យ ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សា ភិបាលឯករាជ្យតាំងពីខែមេសា ឆ្នាំ ២០១៦។ លោកស្រីមានបទ ពិសោធន៍ការងារជាច្រើនឆ្នាំលើផ្នែកលក់និងទីផ្សារ ផ្នែកទំនាក់ ទំនង និងផ្នែកគណនេយ្យ។ លោកស្រីធ្លាប់បានបំពេញការងារ ជានាយកផ្នែកទីផ្សារនិងទំនាក់ទំនង ជាប្រធានគណនេយ្យ ជា ប្រធានគ្រប់គ្រងផ្នែកលក់ និងជាអ្នកសម្របសម្រួលនៅក្នុងកម្ម វិធីទូទស្សន៍លើការជជែកពិភាក្សាពីផ្នែកច្បាប់ និងសុខភាព។ លោកស្រី នីវីល័យ ទទួលបានបរិញ្ញាប័ត្រ និងបរិញ្ញាប័ត្រជាន់ ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្ម លើជំនាញគ្រប់គ្រងទូទៅ។

គណៈគ្រប់គ្រងជាន់ខ្ពស់



លោក ហ៊ិត ប៊ុនសុង
នាយកប្រតិបត្តិ

លោក ហ៊ិត ប៊ុនសុង ជានាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឥណទានពលរដ្ឋរងរបួស អិលធីឌី ចាប់តាំងពីបង្កើតគ្រឹះស្ថានមកម៉្លេះ។ លោកជាស្ថាបនៈបុគ្គលិកក្នុងការបង្កើតគ្រឹះស្ថាន ដោយបានបង្កើតហេដ្ឋារចនាសម្ព័ន្ធគ្រឹះស្ថានដែលជាតម្រូវការសម្រាប់ចុះបញ្ជីក្រុមហ៊ុន និងការទទួលបានអាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ បទពិសោធន៍របស់លោក រួមមាន ការគ្រប់គ្រងទូទៅ ទំនាក់ទំនងសាធារណៈ និងការអប់រំ។



លោក ស៊ូ មីងយី
នាយកប្រតិបត្តិការ

លោក ស៊ូ មីងយី បម្រើការងារជាមួយ អាយ ភី អា ក្នុងនាមជាអ្នកបណ្តុះបណ្តាលផ្នែកប្រតិបត្តិការ ចាប់តាំងពីខែសីហា ឆ្នាំ២០១៦។ លោកធ្លាប់បម្រើការងារជាទីប្រឹក្សា និងបន្ទាប់មក ជានាយកប្រតិបត្តិការនៅ អាយ ភី អា តាំងពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៤។ មុនពេលចូលបម្រើការងារនៅ អាយ ភី អា លោក ស៊ូ មីងយី ធ្លាប់បម្រើការងារនៅ ADA ជាអង្គការដែលមានមូលដ្ឋានគ្រឹះនៅលុចហ្សែប៊ូ ដែលមានឯកទេសលើវិស័យមីក្រូហិរញ្ញវត្ថុ ដែលនៅទីនោះលោកធ្វើការសម្របសម្រួលក្នុងការបង្កើតមីក្រូហិរញ្ញវត្ថុលុចហ្សែប៊ូ និងមូលនិធិអភិវឌ្ឍន៍ និងគ្រប់គ្រងសំពៀតវិនិយោគនៅក្នុងតំបន់អាស៊ី និងអាហ្វ្រិកខាងកើត។ លោកមានបទពិសោធន៍ធ្វើការជាមួយគណកម្មាធិការអឺរ៉ុប ជាមន្ត្រីសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅក្នុងប្រទេសម៉ាឡេស៊ី និងធនាគារកណ្តាលរបស់លុចហ្សែប៊ូ។ ក្នុងអាជីពការងាររបស់លោក លោកបានបោះពុម្ពផ្សាយស្នាដៃមួយចំនួនដូចជា *ស្ថិរភាពធនាគារអត្រាប្រាក់សន្សំវែកកម្ពុជា អាមេរិក និងមូលនិធិមីក្រូហិរញ្ញវត្ថុ*។



លោក ហៃ គីមយន
នាយកហិរញ្ញវត្ថុ

លោក ហៃ គីមយន បច្ចុប្បន្នកំពុងបំពេញតួនាទីជានាយកហិរញ្ញវត្ថុ។ លោកបានចូលបម្រើការងារជាមួយឥណទានពលរដ្ឋរងរបួសក្នុងខែមករា ឆ្នាំ២០០៦ ជាជំនួយការប្រធានសាខា។ បន្ទាប់មក លោកត្រូវបានដំឡើងឋានៈជាបន្តបន្ទាប់ រួមមានជាប្រធានសាខា ជាប្រធានប្រតិបត្តិការ និងចុងក្រោយជានាយកហិរញ្ញវត្ថុក្នុងឆ្នាំ២០០៩។ មុនពេលចូលបម្រើការងារក្នុងឥណទានពលរដ្ឋរងរបួស លោកធ្លាប់បម្រើការងារជាអ្នកកាន់បញ្ជីក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយអស់រយៈពេល២ឆ្នាំ។



លោក លុន ចាន់ថេង
នាយកធនធានមនុស្ស

លោក លុន ចាន់ថេង បច្ចុប្បន្នកំពុងបំពេញតួនាទីជានាយកធនធានមនុស្ស។ មុនពេលចាប់ផ្តើមការងារជាមួយឥណទានពលរដ្ឋរងរបួស អិលធីឌី លោកធ្លាប់បានបម្រើការងារជាប្រធានគ្រប់គ្រងធនធានមនុស្ស និងរដ្ឋបាលនៅក្រុមហ៊ុន លី ឈូង សំណង់និងអាហារវិណ នីហាវណ។ លោកធ្លាប់បម្រើការងារជាមួយឥណទានពលរដ្ឋរងរបួស ជានាយកធនធានមនុស្សអស់រយៈពេលប្រមាណ២ឆ្នាំ ហើយលោកបានចំណាយពេល៧ឆ្នាំ បំពេញការងារជាមួយអង្គការអន្តរជាតិជាច្រើន ក្នុងកិច្ចការអភិវឌ្ឍធនធានមនុស្ស និងយុទ្ធសាស្ត្រគ្រប់គ្រងធនធានមនុស្ស។ បន្ថែមពីលើនេះទៀត លោកធ្លាប់បម្រើការងារជាគ្រូបណ្តុះបណ្តាលទូទៅ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយ អស់រយៈពេល២ឆ្នាំ។

គណៈគ្រប់គ្រងជាន់ខ្ពស់



លោក ចេង ក័ណ្ណត
នាយកសវនកម្មផ្ទៃក្នុង

លោក ចេង ក័ណ្ណត បច្ចុប្បន្នកំពុងបំពេញតួនាទីជានាយកសវនកម្មផ្ទៃក្នុង។ លោកបានចូលបំពេញការងារនៅ អាយ ភី អា ក្នុងឆ្នាំ២០១០ ក្នុងមុខតំណែងជាប្រធានផ្នែកស្តារបំណុល ហើយត្រូវបានតែងតាំងជាប្រធានសាខាមេ និងបន្តមកទៀតជាប្រធានឥណទាន។ លោកធ្លាប់បំពេញការងារនៅ ក្នុងធនាគារឯកទេស ពីឆ្នាំ២០០៤ ដល់២០០៦ និងក្នុងប្រតិបត្តិករឥណទានពីឆ្នាំ២០០៧ ដល់ឆ្នាំ២០០៩។



លោក ហេង ក័ណ្ណត
នាយកព័ត៌មានវិទ្យាស្តីទី

លោក ហេង ក័ណ្ណត បានចូលបំពេញការងារជាមន្ត្រីអភិវឌ្ឍន៍កម្មវិធីជាន់ខ្ពស់ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឥណទានពលរដ្ឋរុងរឿង អិលធីឌី ក្នុងឆ្នាំ២០១៥ និងត្រូវបានដំឡើងតួនាទីជានាយកព័ត៌មានវិទ្យាស្តីទី ក្នុងឆ្នាំ២០១៦។ មុននឹងចូលបម្រើការងារនៅគ្រឹះស្ថាន ឥណទានពលរដ្ឋរុងរឿង អិលធីឌី លោក ក័ណ្ណត ធ្លាប់បម្រើការងារជាអ្នកអភិវឌ្ឍន៍កម្មវិធី និងជាប្រធានប្រតិបត្តិការផងដែរ។ លោកក័ណ្ណត បានបញ្ចប់ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ ប្រចាំវិទ្យាស្ថានបច្ចេកវិទ្យានៃរដ្ឋមហាវិទ្យាល័យសាកលវិទ្យាល័យពូនេ ប្រទេសឥណ្ឌា។

ភាគទុនិក និង វិនិយោគិន

លោកឧកញ៉ា ភូ ពុយ ជាភាគទុនិកតែម្នាក់គត់ និងជាស្ថាបនិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឥណទានពលរដ្ឋរងរឿង អិលធីឌី។
ក្រៅពីភាគទុនិកដែលមានតែមួយគត់នេះ អាយ ភី អា មានវិនិយោគិនមួយចំនួនទៀតដូចមានរៀបរាប់ខាងក្រោម៖

 Luxembourg Microfinance and Development Fund	Luxembourg Microfinance and Development Fund
 Triodos Bank Make your money make a difference	Hivos-Triodos Fonds
 Triple Jump	Triple Jump
 PhillipBank	ធនាគារហ្វីលីព
	លោក ស៊ូ ម៉ែងយី
	លោកស្រី លីន ចុងឡាន
 OIKOCREDIT investing in people	OIKOCREDIT

អតិថិជនគោលដៅ និងផលិតផល

គ្រឹះស្ថានឥណទានពលរដ្ឋរងរឿង ធ្វើប្រតិបត្តិការការងាររបស់ខ្លួន តាមរយៈបណ្តាញសាខាមេទាំង៥ និងសាខាស្រុកទាំង៨នៅក្នុង តំបន់ជនបទមួយចំនួននៃប្រទេសកម្ពុជា។ តំបន់ប្រតិបត្តិការរបស់ ឥណទានពលរដ្ឋរងរឿងមានដូចជា ខេត្តតាកែវ ពោធិ៍សាត់ បាត់ ដំបង និងបន្ទាយមានជ័យ។ សាខាស្រុកទាំង៨ស្ថិតនៅក្រោម ចំណុះរបស់សាខាមេ ហើយសាខាមេទាំងអស់ស្ថិតនៅក្រោមការ គ្រប់គ្រងរបស់ការិយាល័យកណ្តាលក្នុងទីក្រុងភ្នំពេញ។

ឥណទានពលរដ្ឋរងរឿង ជាគ្រឹះស្ថានលេចធ្លោមួយក្នុងចំណោម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលមានតិចតួចណាស់ដែល ផ្តោតសំខាន់លើតំបន់ជនបទ។ ឥណទានពលរដ្ឋរងរឿង ផ្តោត សំខាន់លើអតិថិជន នៅតាមតំបន់ដែលមានសក្តានុពលពេញ លេញសម្រាប់ផលិតកម្មកសិកម្ម និងតំបន់ដែលមានប្រព័ន្ធធារា សាស្ត្រស្រូវសើរ។ ទោះបីអតិថិជនរបស់ អាយ ភី អា ភាគច្រើន ជាកសិករ ប៉ុន្តែពួកគាត់មានប្រភពចំណូលច្រើនសម្រាប់គ្រួសារ នេះបង្ហាញថា ហានិភ័យឥណទានរបស់អាយ ភី អា មានកម្រិត ទាប ទោះបីជាប្រភពចំណូលមួយរបស់អតិថិជនត្រូវបានបរាជ័យ ក៏ដោយ។

អាយ ភី អា មានផលិតផលឥណទានពីរប្រភេទ ដែលមាន លក្ខណៈខុសគ្នា ដោយសាររយៈពេលកម្ចីរបស់វា។ ឥណទាន បង្វិល ផ្តល់ជូនអតិថិជនចាប់ពីរយៈពេល ៣ខែ ដល់ ១២ខែ សម្រាប់ទិញពូជ ដី និងសម្ភារៈផ្សេងៗទៀត។ រីឯឥណទានវិនិ

យោគ មានរយៈពេលធំជាង១២ខែ ដល់៣៦ខែ សម្រាប់ទិញ ឧបករណ៍ ម៉ាស៊ីន និងសម្ភារៈផ្សេងៗទៀតសម្រាប់បម្រើអោយ ដំណើរការអាជីវកម្ម។ ចំពោះវិធីសាស្ត្រសងត្រលប់វិញ មានលក្ខ ណៈបត់បែនទៅតាមតម្រូវការ ស្របទៅនឹងលំហូរសាច់ប្រាក់ ជាក់ស្តែងរបស់អតិថិជន ដោយប្រាក់ដើមអាចសងរំលស់ជា ប្រចាំខែ រៀងរាល់២ខែ ៣ខែ ៤ខែ ៥ខែ ឬ ៦ខែម្តង និងក្នុងករណី ឥណទានរយៈពេលខ្លីត្រឹម១ឆ្នាំ អាចសងសរុបនៅចុងវគ្គឥណ ទានក៏បាន។ វិធីសាស្ត្រសងត្រលប់ចុងក្រោយមានឈ្មោះថា ឥណទានដុល (balloon loan) ដែលទទួលបានការពេញនិយមភាគ ច្រើនពីកសិករដែលមានចំណូលតាមរដូវកាល។

រូបិយប័ណ្ណចំនួន៣ប្រភេទដែល អាយ ភី អា ផ្តល់ជូនអតិថិជន៖ ដុល្លារអាមេរិច ខ្មែររៀល និងថៃបាត។ អត្រាការប្រាក់គិតពីអតិថិ ជន អាស្រ័យលើទំហំឥណទាន ប្រភេទរូបិយប័ណ្ណ និងហានិ ភ័យរបស់អតិថិជនដែលអាចកើតមាន។ ឥណទានទំហំធំ ឥណ ទានជាប្រាក់ដុល្លារ និងអតិថិជនដែលមានហានិភ័យកម្រិតទាប នឹងទទួលបានអត្រាការប្រាក់កាន់តែទាប។ គ្រប់ឥណទានទាំង អស់ត្រូវធានាដោយទ្រព្យបញ្ចាំ ខណៈដែលអ្នកធានាដែលជួយ បង្កើនឆន្ទៈរបស់អ្នកខ្ចីឲ្យសងត្រឡប់នោះ អាចតម្រូវឲ្យមាន ឬ មិនមាន តែយ៉ាងណាវាត្រូវបានលើកទឹកចិត្តឲ្យមានអ្នកធានា។



**លទ្ធផលការងារឆ្នាំ
២០១៦**

ទំនួលខុសត្រូវសង្គម
សង្ខេបផ្នែកប្រតិបត្តិការ
សង្ខេបផ្នែកហិរញ្ញវត្ថុ
បុគ្គលិក និងការកសាងសមត្ថភាព
សង្ខេបផ្នែកសវនកម្ម និងការត្រួតពិនិត្យផ្ទៃក្នុង
សង្ខេបផ្នែកព័ត៌មានវិទ្យា

ចំនួនខុសត្រូវសង្គម


គ្រឹះស្ថានឥណទានពលរដ្ឋរងរង្សី មានបេសកកម្ម **“ផ្តល់នូវសេវា ហិរញ្ញវត្ថុដោយស្រួលទៅតាមអាជីវកម្ម ដែលពាក់ព័ន្ធនឹងកសិកម្ម ដើម្បីធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌសេដ្ឋកិច្ចរបស់កសិករ ដោយធានា បាននូវភារកិច្ចច្រើនដោយមាននិរន្តរភាពរបស់គ្រឹះស្ថាន”**។ តាមរយៈ បេសកកម្មនេះ គ្រឹះស្ថានឥណទានពលរដ្ឋរងរង្សី ចង់ទទួលបាន ទាំងគោលដៅផ្នែកសង្គម និងគោលដៅអាជីវកម្ម។ ការអនុវត្តការងារ របស់គ្រឹះស្ថានឥណទានពលរដ្ឋរងរង្សីកន្លងមក មិនត្រឹមតែដើម្បី ទទួលបានប្រាក់ចំណេញនោះទេ តែក៏ដើម្បីធ្វើឲ្យសុខុមាលភាពរបស់ អតិថិជនកាន់តែល្អប្រសើរផងដែរ។

បន្ថែមពីលើការផ្តោតសំខាន់លើអតិថិជន ដូចបានបរិយាយនៅក្នុង បេសកកម្មរបស់ខ្លួន គ្រឹះស្ថានឥណទានពលរដ្ឋរងរង្សី ខិតខំប្រឹង ប្រែងដើម្បីទទួលបានផលវិជ្ជមាន នៅក្នុងប្រតិបត្តិការរបស់ខ្លួនលើ សហគមន៍ទាំងមូល និងលើប្រជាជនជាតិ។

ទោះបីជាយ៉ាងណាក៏ដោយ គ្រឹះស្ថានឥណទានពលរដ្ឋរងរង្សីមាន គោលបំណងតាមដានយ៉ាងហោចណាស់ ផ្នែកមួយចំនួននៃទំនួល ខុសត្រូវសង្គម តាមរយៈសូចនាករ៖ **សូចនាករទី១ ទាក់ទងនឹងការ**

ចូលរួមរបស់គ្រឹះស្ថានឥណទានពលរដ្ឋរងរង្សី ក្នុងការលើកកម្ពស់ សិទ្ធិអំណាចស្ត្រី។ សូចនាករទី២ ប្រៀបធៀបទ្រព្យសកម្មសុទ្ធរបស់ អតិថិជនពីឥណទានមួយវគ្គទៅមួយវគ្គទៀត ដែលសូចនាករនេះ ឆ្លើយតបដោយផ្ទាល់ទៅនឹងគោលដៅរបស់គ្រឹះស្ថានដែលមាន បរិយាយនៅក្នុងបេសកកម្មរបស់ខ្លួន។

ភាគរយរបស់អតិថិជន ជាស្ត្រីនៅក្នុងគ្រឹះស្ថានឥណទានពលរដ្ឋ រងរង្សី មានប្រហែល៩០%នៃអតិថិជនសរុប។ ក្នុងទស្សនៈវិស័យ បែបសង្គម ការផ្តល់កម្ចីដល់ស្ត្រីមានភាពល្អប្រសើរជាងការផ្តល់ ឥណទានដល់បុរស ដោយសារស្ត្រីត្រូវបានចាត់ទុកថាជាក្រុមដែល ទន់ខ្សោយងាយរងគ្រោះ ហើយកម្ចីអាចជួយពង្រីកលទ្ធភាពសេដ្ឋ កិច្ចរបស់ពួកគេឲ្យកាន់តែប្រសើរឡើង និងរួមចំណែកដល់ការពង្រឹង សិទ្ធិអំណាចរបស់ពួកគេផងដែរ។ លើសពីនេះទៅទៀត នៅក្នុង សង្គមកម្ពុជាស្ត្រីត្រូវបានទទួលស្គាល់ថាជាអ្នកគ្រប់គ្រងនិងចាត់ចែង ថវិកាក្នុងគ្រួសារបានល្អជាងបុរស។ ក្រាហ្វិចខាងក្រោមនេះបង្ហាញ ពីភាគរយអតិថិជនជាស្ត្រី ធៀបនឹងចំនួនអតិថិជនសរុប។



បំរុងប្រាក់ស្ថានភាពសេដ្ឋកិច្ចរបស់អតិថិជន ឆ្លុះបញ្ចាំងតាមរយៈបំរុងប្រាក់ រូបលើប្រាក់ចំណូលនិងប្រាក់ចំណាយរបស់ពួកគេ ជាពិសេសការ ប្រែប្រួលលើទ្រព្យសកម្មនិងបំណុល។ ការប្រៀបធៀបទ្រព្យសកម្ម សុទ្ធរបស់អតិថិជនពីកម្ចីមួយវគ្គទៅកម្ចីមួយវគ្គទៀត អាចវាស់ស្ទង់ ថាតើសុខុមាលភាពរបស់អតិថិជនមានភាពល្អប្រសើរជាងមុន ឬក៏ អត់។ ប្រសិនបើសុខុមាលភាពរបស់អតិថិជនមានការផ្លាស់ប្តូរល្អ ប្រសើរពីកម្ចីមួយវគ្គទៅមួយវគ្គ គ្រឹះស្ថានអាចអះអាងពីការសម្រេច បាននូវបេសកកម្មរបស់ខ្លួន។ ដើម្បីតាមដាននិងវិភាគពីភារកិច្ចច្រើន នៃទ្រព្យសកម្មរបស់អតិថិជន គ្រឹះស្ថានឥណទានពលរដ្ឋរងរង្សីបាន បង្កើតប្រព័ន្ធតាមដានទ្រព្យសកម្មរបស់អតិថិជន។ ប៉ុន្តែការវិវត្តន៍នៃ ទ្រព្យសកម្មរបស់អតិថិជនពីមួយគ្រាទៅមួយគ្រា ត្រូវវិភាគនិងបក ស្រាយដោយការប្រុងប្រយ័ត្ន។ ការប្រុងប្រយ័ត្នទី១៖ ទ្រព្យសកម្ម របស់អតិថិជនកើនឡើង ឬថយចុះនៅចន្លោះកម្ចីនីមួយៗអាច បណ្តាលមកពីមូលហេតុច្រើនយ៉ាងក្រៅពីកត្តាកម្ចីពីគ្រឹះស្ថាន ហើយ វាពិបាកក្នុងការញែកមូលហេតុនេះចេញពីគ្នា។ ការប្រុងប្រយ័ត្នទី២

ជាប់ទាក់ទងនឹងដែនកំណត់ នៃភាពចាំបាច់នៃព័ត៌មានដែលត្រូវ ប្រមូលពីអតិថិជន ដោយសារសូចនាករនេះវាស់វែងតែទៅលើអតិថិ ជនដដែលៗដែលទទួលបានកម្ចីពីគ្រឹះស្ថាន ហើយមិនគិតបញ្ចូល អតិថិជនដែលចាកចេញ។ ដូច្នេះ ការបកស្រាយពីការ វិវត្តន៍នៃទ្រព្យ សកម្មរបស់អតិថិជន ជាឆន្ទានុសិទ្ធិរបស់គ្រឹះស្ថាន ហើយគ្រឹះស្ថាន នឹងបន្តតាមដាន និងបញ្ជាក់ពីភាពសុក្រិតនៃលទ្ធផលដែលទទួល បាន ដើម្បីធានាបាននូវភាពត្រឹមត្រូវនៃការបញ្ចូល និងការវិភាគ ទិន្នន័យ មុនធ្វើការចែករំលែកលទ្ធផលជាមួយភាគីពាក់ព័ន្ធ។

ក្រៅពីការវិវឌ្ឍន៍ដូចបានបង្ហាញខាងលើ គ្រឹះស្ថានឥណទានពលរដ្ឋ រងរង្សី បានបង្កើតនិងអនុវត្តគោលការណ៍ **“ពលកម្មកុមារ”** សម្រាប់ គោលបំណងទំនួលខុសត្រូវសង្គម។ គោលការណ៍នេះត្រូវបាន បង្កើតឡើង ដើម្បីបដិសេធការផ្តល់ឥណទានដល់អតិថិជនណា ដែលមានអាជីវកម្មជាប់ទាក់ទង នឹងការកេងប្រវ័ញ្ញលើពលកម្មកុមារ ។ គោលការណ៍នេះចូលជាធរមានកាលពីខែវិច្ឆិកា ឆ្នាំ ២០១៦។


សង្ខេបផ្នែកប្រតិបត្តិការ

ផលបត្រឥណទាន

នៅក្នុងឆ្នាំ២០១៦ អាយ ភី អា បន្តពង្រីកអាជីវកម្មរបស់ខ្លួនទាំងលើផលបត្រឥណទាន និងចំនួនអតិថិជន។ នៅចុងឆ្នាំ២០១៦ ផលបត្រឥណទានសរុបបានកើនឡើងដល់ ១១.៣០២.២១១ ដុល្លារអាមេរិច ដែលមានការកើនឡើងជាងឆ្នាំមុន ២០,៤% ហើយចំនួនអតិថិជនទទួលបានកម្ចីមានរហូតដល់ ៤.៩២៥ នាក់ ដែលកើនឡើង ៦,៤% នៅក្នុងឆ្នាំ។


ក្នុងរយៈពេលដូចគ្នានេះ ផលបត្រឥណទានសរុបនៅក្នុងវិស័យ

មីក្រូហិរញ្ញវត្ថុកម្ពុជាទាំងមូល មានការកើនឡើងប្រមាណ ២០.១% ពីទំហំទឹកប្រាក់ ៤.០០០ លានដុល្លារ រហូតដល់ ៤.៨០០ លានដុល្លារ ខណៈដែលចំនួនអតិថិជនមានការកើនឡើងតែប្រមាណ ១.៣% ប៉ុណ្ណោះ ពី ២.៣៤ លាននាក់ដល់ ២.៣៧ លាននាក់។ អាយ ភី អា អាចនិយាយបានថាមានការអនុវត្តន៍បានល្អប្រសើរជាងអត្រាជាមធ្យម ក្នុងវិស័យមីក្រូហិរញ្ញវត្ថុទាំងមូល។



ចំពោះការទម្លាក់កម្ចី អាយ ភី អា ទម្លាក់កម្ចីបានចំនួន ១១,៨ លានដុល្លារដល់អតិថិជនរបស់ខ្លួនក្នុងឆ្នាំ ២០១៦។ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជនបទ ដែលផ្តោតសំខាន់លើវិស័យកសិកម្ម ដូច្នេះទាំងការទម្លាក់កម្ចីនិងការសងត្រឡប់របស់អតិថិជន មានលក្ខណៈជាឥណទានតាមរដូវកាល ដែលរក្សាបានអត្រាខ្ពស់ ជាពិសេសក្នុងរដូវកាលចន្លោះពីខែមករាដល់ខែមិនា។ ជាក់ស្តែងការទម្លាក់កម្ចីរបស់ អាយ ភី អា មិនមានសន្ទុះ

ខ្លាំងពេញមួយឆ្នាំនោះទេ ដោយការទម្លាក់កម្ចីបានកើនរហូតដល់ខែសីហា ហើយធ្លាក់ចុះនៅខែបន្ទាប់។ គិតត្រឹមបំណាច់ខែសីហា ឆ្នាំ ២០១៦ ផលបត្រឥណទានសរុបបានកើនដល់ ១២.១៨៧.៩១២ ដុល្លារ ហើយចំនួនអតិថិជនកើនដល់ ៥.៣២០ នាក់។ ក្នុងចំណោមអតិថិជនទាំងអស់របស់ អាយ ភី អា អតិថិជនដាំដំណាំស្រូវមានប្រហែល ៤៧% ឯអតិថិជនដាំដំឡូងមានប្រហែល ៣៧%។





១ CMA បណ្តាញផ្លាស់ប្តូរព័ត៌មាន ខែធ្នូ ឆ្នាំ២០១៥ និង ខែធ្នូ ឆ្នាំ២០១៦ ទិន្នន័យរាប់បញ្ចូលអង្គការចំនួន និងទំហំឥណទានខ្នាតតូចរបស់ធនាគារអស៊ីលីដា និង ស្ថាប័ន

សង្ខេបផ្នែកប្រតិបត្តិការ

ក្នុងឆ្នាំ២០១៦ ផលប័ត្រឥណទានរបស់ អាយ ភី អា កើនឡើងខ្ពស់នៅក្នុងសាខាភ្នំព្រឹកក្នុងខេត្តបាត់ដំបង។ សាខានេះមានទំនោរទម្លាក់ឥណទានធំជាងសាខាដទៃទៀត ដោយសារចរិកលក្ខណៈរបស់អតិថិជននៅតំបន់នោះ ក៏ដូចជាកម្រៃការហិរញ្ញវត្ថុរបស់ពួកគេដែលមានទំហំធំ។ ផលប័ត្រឥណទានខ្ពស់របស់សាខានេះនៅក្នុងកំណើនឥណទានរបស់ អាយ ភី អា បានធ្វើឲ្យទំហំឥណទានទម្លាក់ជាមធ្យមរបស់ក្រុមហ៊ុនទាំងមូល មានការកើនឡើងពី ២.១៦៨ ដុល្លារ ក្នុងឆ្នាំ ២០១៥ ដល់ ២.៥១១

ដុល្លារក្នុងឆ្នាំ ២០១៦។ ការបំបែកផលប័ត្រឥណទានតាមរយៈទំហំឥណទាន បង្ហាញថានៅចុងឆ្នាំ២០១៦ អតិថិជនភាគច្រើនមានទំហំឥណទានចន្លោះពី ១.០០០ ដុល្លារ ទៅ ២.០០០ ដុល្លារ ប៉ុន្តែប្រសិនបើធៀបជាមួយទំហំឥណទានដែលមានចន្លោះពី ៥.០០០ ដុល្លារ ទៅ ៨.០០០ ដុល្លារ ទំហំឥណទានខាងលើមានភាគរយខ្ពស់បំផុត នៅក្នុងចំណោមផលប័ត្រឥណទានសរុបរបស់ អាយ ភី អា។



សង្ខេបផ្នែកប្រតិបត្តិការ

គុណភាពផលប៉ុន្តែឥណទាន


ចំពោះគុណភាពឥណទាន ឥណទានមិនដំណើរការបាន កើនឡើងបន្តិចស្របគ្នានឹងការកើនឡើងនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុទាំងមូលដែរ។ បទដ្ឋានសម្រាប់វាស់វែងគុណភាពឥណទាន គឺឥណទានដែលមានហានិភ័យធំជាង៣០ថ្ងៃ មាន ១.៨៧% នៅចុងឆ្នាំ ២០១៦។ នៅរយៈពេលដូចគ្នា ប្រតិបត្តិការរបស់ អាយ ភី អា មានស្ថានភាពអាក្រក់ជាង បើធៀបនឹងវិស័យមីក្រូហិរញ្ញវត្ថុទាំងមូល ដែលមានអនុបាតឥណទានមិនដំណើរការធំជាង៣០ថ្ងៃ ១.៥៨% ដែលអត្រានេះគិតទាំងឥណទានរៀបចំឡើងវិញ។

ចំពោះរូបិយប័ណ្ណឥណទានវិញ ផលប៉ុន្តែឥណទានសរុបរបស់ អាយ ភី អា ដែលមានដើមទុនចុះបញ្ជីជាប្រតិបត្តិការ ដុល្លារអាមេរិចស្រាប់នោះ បានបន្តកើនឡើងនៅក្នុងឆ្នាំ ២០១៦ ស្របទៅតាមតម្រូវការរបស់វិនិយោគិន។ សមាមាត្រនៃប្រាក់ដុល្លារអាមេរិចនៅក្នុងផលប៉ុន្តែឥណទានសរុបរបស់ អាយ ភី អា បានកើនឡើងពី ៧៣% នៅបំណាច់ឆ្នាំ ២០១៥ ដល់ ៨៣% នៅបំណាច់ឆ្នាំ ២០១៦។ សមាមាត្រប្រាក់ថៃបាត ដែលជាប្រភេទប័ណ្ណធំទី២នៅក្នុងផលប៉ុន្តែឥណទានសរុប បានធ្លាក់ចុះមកនៅត្រឹម ១២% ខណៈដែលប្រាក់ខ្មែររៀល ធ្លាក់មកនៅត្រឹម ៥%។ នៅ អាយ ភី អា ប្រាក់ថៃបាតមានតួនាទីសំខាន់ជាប្រាក់ខ្មែររៀល ដោយសារត្រឹះ

ស្ថានមានប្រតិបត្តិការច្រើននៅតំបន់ភាគខាងជើងឆៀងខាងលិចប្រទេស ដែលមានពាណិជ្ជកម្មច្រើនជាមួយប្រទេសថៃ។

ចំពោះរយៈពេលឥណទានក្នុងឆ្នាំ២០១៦នេះ ផលប៉ុន្តែឥណទានមានទំនោរផ្លាស់ប្តូរទៅរកការសងត្រឡប់រយៈពេលវែង។ ឥណទានរយៈពេលខ្លី ដែលមានកាលបរិច្ឆេទសងផ្តាច់ហួតដល់មួយឆ្នាំ មាន ៦៣% នៃផលប៉ុន្តែឥណទានសរុបនៅឆ្នាំ ២០១៥ តែអត្រានេះធ្លាក់ចុះមកនៅត្រឹម ៤០% នៃផលប៉ុន្តែឥណទានសរុប នៅចុងឆ្នាំ ២០១៦។ ផ្ទុយមកវិញ ឥណទានរយៈពេលវែង ដែលមានកាលបរិច្ឆេទសងផ្តាច់ចន្លោះពីមួយឆ្នាំទៅបីឆ្នាំ មាន ៣៧% នៃផលប៉ុន្តែឥណទានសរុបនៅចុងឆ្នាំ ២០១៥ តែអត្រានេះមានការកើនឡើងដល់ ៦០% នៅឆ្នាំបន្ទាប់។ សមាមាត្រនៃឥណទានសងត្រឡប់រយៈពេលវែងនៅក្នុងការទម្លាក់កម្ចី កាន់តែមានអត្រាខ្ពស់ជាង ៦០% ក្នុងឆ្នាំ ២០១៦ ដោយសារចរិកលក្ខណៈរបស់ឥណទានប្រភេទនេះនៅក្នុងការទម្លាក់កម្ចី មិនបានបង្ហាញឲ្យឃើញភ្លាមៗនោះទេ នៅក្នុងផលប៉ុន្តែឥណទានសរុប។

ថ្វីត្បិតការផ្លាស់ប្តូរនេះ កើតឡើងស្របពេលជាមួយការកើនឡើងនៃទំហំឥណទានទម្លាក់ជាមធ្យម និងឆ្លើយតបចំពោះតម្រូវការរបស់អតិថិជនក៏ដោយ ក៏ការផ្លាស់ប្តូរនេះទាមទារឲ្យមានការត្រួតពិនិត្យដោយយកចិត្តទុកដាក់ និងហ្មត់ចត់។




សង្ខេបផ្នែកប្រតិបត្តិការ

ផលិតភាព

នៅក្នុងឆ្នាំ២០១៦ មន្ត្រីឥណទានសរុបមានចំនួនថេរនៅ ចន្លោះពី៥៩នាក់ និង៦៣នាក់។ ទំហំឥណទានជាមធ្យមក្នុង មន្ត្រីឥណទានម្នាក់កើនឡើងដល់ ១៩០.៣០១ដុល្លារអាមេរិច ប៉ុន្តែចំនួនអតិថិជនជាមធ្យម នៅក្នុងមន្ត្រីឥណទានម្នាក់បន្ត ធ្លាក់ចុះតាំងពីឆ្នាំមុនមក ហើយបន្តធ្លាក់ម្តងទៀតមកត្រឹម

៨៣នាក់។ ដូច្នេះ ចំពោះទំហំឥណទាន ផលិតភាពឥណ ទានត្រូវបានមើលឃើញថាប្រសើរជាងមុន តែបើពិនិត្យ មើលលើការគ្រប់គ្រងចំនួនអតិថិជនវិញ ឃើញថាមានស្ថាន ភាពមិនល្អ។ តារាងខាងក្រោម បង្ហាញពីការវិវត្តន៍នៃផលិត ភាពការងាររបស់មន្ត្រីឥណទានគិតជាមធ្យមប្រចាំឆ្នាំ។



- តួលេខប្រចាំឆ្នាំ គឺត្រូវបានគណនាតាមតម្លៃប្រចាំខែជាមធ្យមនៅក្នុង១ឆ្នាំ

នៅក្នុងនាយកដ្ឋានប្រតិបត្តិការ មុខតំណែងប្រធានឥណ ទានទី២ត្រូវបានបង្កើតឡើងក្នុងខែសីហា ឆ្នាំ ២០១៦ នេះ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃទំហំការត្រួតពិនិត្យនិង ដឹកនាំសាខា។ ក្នុងឆ្នាំនេះ ទម្រង់ឯកសារឥណទានជាច្រើន ត្រូវបានធ្វើបច្ចុប្បន្នកម្ម ជាពិសេសគឺកិច្ចសន្យាខ្លីចងការប្រាក់ និងកិច្ចសន្យាអ្នកធានា តារាងកាលវិភាគបង់សងប្រាក់ ទម្រង់វាយតម្លៃនិងអនុម័តឥណទាន និងសក្ខីប័ត្របង់សង ប្រាក់។ របាយការណ៍លើឥណទានមានបញ្ហា (ដូចជាឥណ ទានយឺតយ៉ាវ និងឥណទានលុបចេញពីបញ្ជី) ត្រូវបាន

ពង្រឹងឲ្យកាន់តែល្អប្រសើរជាងមុន។ បន្ថែមពីលើនេះ ការអនុ ម័តលើឥណទានរហូតដល់ ១.៥០០ ដុល្លារ ឬសមមូល សម្រាប់ប្រាក់បាត ឬប្រាក់រៀល ត្រូវបានអនុញ្ញាតឲ្យអនុម័ត ដោយប្រធានសាខាស្រុក និងអនុប្រធានសាខាមេ។

សង្ខេបផ្នែកហិរញ្ញវត្ថុ

និរន្តរភាព និងផលចំណេញ


សន្ទស្សន៍	២០១៦	២០១៥	បំរែបំរួល	បំរែបំរួលជា %
ចំណេញសុទ្ធ	671,744	666,503	5,241	0.8%
អនុបាតទិន្នផលសំរៀតគណនេយ្យ	27.6%	27.5%	0.1%	0.4%
អនុបាតចំណាយសំរិទានធន	6.0%	3.7%	2.3%	61.1%
អនុបាតចំណាយហិរញ្ញវត្ថុ	12.3%	12.1%	0.2%	2.0%
អនុបាតចំណាយប្រតិបត្តិការ	1.0%	1.1%	0.0%	(2.7%)
ចំណេញធៀបទ្រព្យសកម្ម	5.2%	6.1%	(0.9%)	(15.1%)
ចំណេញធៀបមូលធនភាគទុនិក	9.6%	9.6%	0.0%	0.0%

ប្រាក់ចំណេញសុទ្ធនៅក្នុងឆ្នាំនេះបានកើនឡើង 0,៨% ស្របពេលដែលទិន្នផលសំរៀតគណនេយ្យបានកើនឡើង 0,៤% ហើយចំណាយសំរិទានធនបានថយចុះ ២,៧% ។ ថ្លៃដើមហិរញ្ញវត្ថុបានកើនឡើងជាបន្តបន្ទាប់ ដោយសារការកើនឡើងនៃបំណុល។ ធៀបនឹងឆ្នាំ ២០១៥ ចំណាយប្រតិបត្តិការបានកើនឡើង ២% ដែលបណ្តាលមកពីការកើនឡើងនៃកញ្ចប់លើកទឹកចិត្តបុគ្គលិក ចំណាយលើការបណ្តុះបណ្តាលបុគ្គលិក និងចំណាយលើការពង្រឹងប្រតិបត្តិការ និងការតាមដាន។

ចំពោះទ្រព្យសកម្មរបស់ក្រុមហ៊ុនបានថយចុះ ១៥% ពីអត្រា

៦,១% មក ៥,២% បើធៀបនឹងលទ្ធផលឆ្នាំមុន។ តែទោះបីជាយ៉ាងណា ប្រាក់ចំណេញធៀបនឹងទ្រព្យសកម្មរបស់ក្រុមហ៊ុននៅតែស្ថិតនៅកម្រិតខ្ពស់នៅឡើយ ប្រសិនបើធៀបទៅនឹងវិស័យហិរញ្ញវត្ថុទាំងមូល ដែលមានអត្រា ៣,៥%^១។ ចំណេញធៀបមូលធនភាគទុនិកមានអត្រាដូចនឹងឆ្នាំមុន តែអត្រានេះស្ថិតនៅក្នុងកំរិតទាបបំផុតបើធៀបនឹងវិស័យហិរញ្ញវត្ថុទាំងមូលដែលមានអត្រា ១៦,៤%^២។

អនុបាតផលចំណេញរបស់គ្រឹះស្ថាន នៅរក្សាលំនឹងដដែលដែលនេះបង្ហាញពីប្រសិទ្ធភាពការងាររបស់ក្រុមហ៊ុន ដែលមិនមានការផ្លាស់ប្តូរជាអវិជ្ជមាន។



១. ទិន្នន័យបានពីរបាយការណ៍ប្រចាំឆ្នាំ២០១៦ របស់ធនាគារជាតិនៃកម្ពុជា

២. ទិន្នន័យបានពីរបាយការណ៍ប្រចាំឆ្នាំ២០១៦ របស់ធនាគារជាតិនៃកម្ពុជា

សង្ខេបផ្នែកហិរញ្ញវត្ថុ


ទ្រព្យសកម្ម បំណុល និងមូលធនភាគទុនិក

ទ្រព្យសកម្មសរុបបានកើនឡើង ៨% ដោយសារការកើនឡើងនៃប្រាក់កម្ចីរបស់ក្រុមហ៊ុន ហើយអនុបាតបំណុលរបស់គ្រឹះស្ថានបានកើនឡើង ១.០ ដង។ អនុបាតនេះស្ថិតនៅកំរិតទាបនៅឡើយ បើធៀបជាមួយនឹងស្ថាប័នមីក្រូហិរញ្ញវត្ថុផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីពេលបង្កើតក្រុមហ៊ុនមកម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនឥណទានពលរដ្ឋរងរឿង មិន

ធ្លាប់បានធ្វើការដកភាគលាភរបស់ខ្លួននោះទេ ក្នុងគោលបំណងដើម្បីពង្រីកផលប្រតិបត្តិឥណទាន។ ប៉ុន្តែក្នុងឆ្នាំ ២០១៦ ភាគលាភចំនួន ១,៣ លានដុល្លារអាមេរិកត្រូវបានដកជូនម្ចាស់ភាគជាលើកដំបូង ដែលធ្វើឲ្យមូលធនភាគទុនិកសរុបថយចុះ ៩%។

សូចនាករ	២០១៦	២០១៥	បម្រែបម្រួល	បម្រែបម្រួល%
ទ្រព្យសកម្មសរុប	13,525,841	12,479,090	1,046,752	8%
បំណុលសរុប	6,297,150	4,611,961	1,685,188	37%
មូលនិធិម្ចាស់ភាគហ៊ុនសរុប	6,660,722	7,288,981	(628,259)	(9%)

ការវិវត្តន៍រយៈពេល៥ឆ្នាំនៃ ទ្រព្យសកម្ម បំណុល និងមូលនិធិម្ចាស់ភាគហ៊ុន



សង្ខេបផ្នែកហិរញ្ញវត្ថុ

កម្ចី

គ្រឹះស្ថានឥណទានពលរដ្ឋរងរបៀង ទទួលបានកម្ចីពីស្ថាប័នមូលនិធិអន្តរជាតិ ធនាគារក្នុងស្រុក និងឯកជន ដូចមានក្នុងតារាងខាងក្រោម។ នៅឆ្នាំ២០១៦ អាយ ភី អា បានទទួលប្រាក់កម្ចីបន្ថែមពី Oikocredit ដែលជាស្ថាប័នផ្តោតសំខាន់លើទំនួលខុសត្រូវសង្គម ដែលបង្កើតឡើងក្រោមច្បាប់នៃប្រទេសហូឡង់។

បន្ថែមពីលើនេះ អាយ ភី អា បន្តរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងម្ចាស់កម្ចីបច្ចុប្បន្ន ដែលមានដូចជា Stichting Hivos-Triodos Fonds, Triple Jump Innovation Fund B.V, STICHTING OXFAM NOVIB ធនាគារ Phillip និងម្ចាស់កម្ចីជាឯកជនផ្សេងទៀត។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ អាយ ភី អា មានសមតុល្យបំណុលជាមួយស្ថាប័នផ្តល់កម្ចីដូចខាងក្រោម៖

គ្រឹះស្ថានផ្តល់កម្ចី	២០១៦	២០១៥
Luxembourg Microfinance and Development Fund (LMDF)	\$ 798,572	\$ 944,444
Hivos-Triodos Fonds	\$ 2,000,000	\$ 1,500,000
Triple Jump B.V.	\$ 2,021,911	\$ 1,500,850
Oikocredit	\$ 500,000	-
Phillip Bank	\$ 416,667	\$ 166,667
លោក ស៊ី ម៉ឹងឃី	\$ 320,000	\$ 320,000
លោកស្រី លីន ចុងឡាន	\$ 180,000	\$ 180,000
លោក ម៉ក់ សារុន	\$ 60,000	-
សរុប	\$ 6,297,150	\$ 4,611,961



តាមរយៈផែនការអាជីវកម្មរយៈពេលបីឆ្នាំរបស់ អាយ ភី អា គ្រឹះស្ថានត្រូវការហិរញ្ញប្បទានបំណុលបន្ថែមទៀតដែលមានអត្រាការប្រាក់ទាបសម្រាប់ផែនការឆ្នាំ ២០១៧ ២០១៨ និងឆ្នាំ ២០១៩ ដើម្បីគាំទ្រដល់ប្រតិបត្តិការឥណទាន និងអាជីវកម្មដែលកំពុងរីកចម្រើនរបស់ខ្លួន។

បុគ្គលិក និងការកសាងសមត្ថភាព

ព័ត៌មានបុគ្គលិក

នៅដំណាច់ឆ្នាំ២០១៦ អាយ ភី អា មានបុគ្គលិកសរុបចំនួន ១៤៣នាក់ ធៀបទៅនឹងឆ្នាំ ២០១៥ ដែលមានបុគ្គលិកសរុបចំនួន ១៣៥នាក់ ដែលតូលេខនេះបង្ហាញនូវការកើនឡើង៦%។ ក្នុងចំណោមបុគ្គលិកសរុបមាន ៣៧% ជាបុគ្គលិកការិយាល័យ ៥១% ជាបុគ្គលិកប្រតិបត្តិការ និង១២% ទៀតជាកម្មករ។ បុគ្គលិកជាស្ត្រីមានចំនួន ២២% នៃបុគ្គលិកសរុប ដែលភាគច្រើនជា


បុគ្គលិកបំរើការងារនៅក្នុងការិយាល័យ។ ចំពោះការសិក្សាវិញ បុគ្គលិកមានកម្រិតវប្បធម៌ថ្នាក់អនុបណ្ឌិតមានចំនួន៧% ថ្នាក់បរិញ្ញាបត្រ ៦២% ថ្នាក់បរិញ្ញាបត្ររង ១៥,៥% និងថ្នាក់ ទុតិយភូមិ និងក្រោមទុតិយភូមិមានចំនួន ១៥,៥%។ សរុបរួមមក បុគ្គលិក អាយ ភី អា មានកម្រិតវប្បធម៌ស្របស្រើ។



ការជ្រើសរើសបុគ្គលិកថ្មី និងការចាកចេញរបស់បុគ្គលិកចាស់

គ្រឹះស្ថានបានជ្រើសរើសបុគ្គលិកថ្មីចំនួន ៥១ នាក់ ស្មើនឹង ៣៥% នៃបុគ្គលិកសរុបក្នុងឆ្នាំ ២០១៦។ សំរាប់ឆ្នាំ ២០១៦នេះដែរ មានបុគ្គលិកលាឈប់ពីគ្រឹះស្ថានចំនួន៣០នាក់ ស្មើនឹង២០% នៃចំនួនបុគ្គលិកសរុប។ មូលហេតុនៃការលាឈប់ គឺបណ្តាលមកពីបុគ្គលិក

មានបំណងប្តូរការងារទៅកាន់គ្រឹះស្ថានថ្មី ដើម្បីអភិវឌ្ឍន៍វិជ្ជាជីវៈ និងដើម្បីទទួលបានអត្ថប្រយោជន៍ខ្ពស់ជាងមុន ស្របពេលដែលបុគ្គលិកមួយចំនួនទៀត លាឈប់ដើម្បីបង្កើតអាជីវកម្មផ្ទាល់ខ្លួន។



ការបណ្តុះបណ្តាលបុគ្គលិក

ការកសាងសមត្ថភាព មានសារៈសំខាន់ណាស់សំរាប់បុគ្គលិកគ្រប់កម្រិត។ នៅក្នុងឆ្នាំ២០១៦នេះ មានវគ្គសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលខាងក្នុង និងខាងក្រៅជាច្រើនត្រូវបានរៀបចំ

ឡើងសំរាប់បុគ្គលិក ក្នុងគោលបំណងពង្រឹងនូវសមត្ថភាពជំនាញ និងការអនុវត្តន៍ការងាររបស់បុគ្គលិកសំរាប់គ្រឹះស្ថាន។

បុគ្គលិក និងការកសាងសមត្ថភាព

វគ្គបណ្តុះបណ្តាល និងសិក្ខាសាលាក្នុងឆ្នាំ២០១៦

ការបណ្តុះបណ្តាលខាងក្នុង

- ១) ការតំរង់ទិស និងបណ្តុះបណ្តាលសំរាប់មន្ត្រីឥណទាន(២ដង)
- ២) ការតំរង់ទិស និងបណ្តុះបណ្តាលសំរាប់គណនេយ្យករ និងហេរញីក (១ ដង)

ការបណ្តុះបណ្តាលខាងក្រៅ

- ១. ការបង្កើនផលិតភាពការងារ
- ២. ការប្រកាសពន្ធលើប្រាក់ចំណេញ
- ៣. CBC Working Committee
- ៤. វគ្គបណ្តុះបណ្តាលស្តីពីការិយាល័យឥណទាន
- ៥. សេចក្តីប្រកាសស្តីពីការអនុវត្តប្រព័ន្ធ CIFRS for SME
- ៦. ការត្រួតពិនិត្យផ្ទៃក្នុង ការចុះធ្វើសវនកម្មនិងការគ្រប់គ្រងហានិភ័យ
- ៧. ការត្រួតពិនិត្យមើលក្រដាសប្រាក់ក្លែងក្លាយកម្រិត១
- ៨. Fern software User Group 2016
- ៩. មូលដ្ឋានគ្រឹះនៃការសិក្សាប្រាក់សំណងបែបស្ថិតិ
- ១០. ការវិភាគអំពីបំណុលវណ្ណករ
- ១១. Financial Inclusive Forum
- ១២. ASEAN Eco Commu & Trade policy review for biz
- ១៣. បច្ចុប្បន្នកម្មលើអាជ្ញាប័ណ្ណកម្មវិធី 2016 Microsoft
- ១៤. សន្និបាតមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០១៦
- ១៥. ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធ Online (NBCOTO)
- ១៦. ការវិវត្តន៍នៃប្រាក់ឈ្នួលអប្បបរមា
- ១៧. ការគ្រប់គ្រងហានិភ័យឥណទាន



សវនកម្មផ្ទៃក្នុង និងការត្រួតពិនិត្យ



នាយកដ្ឋានសវនកម្មផ្ទៃក្នុងមានបុគ្គលិកចំនួន ០៤នាក់ រួមមាន នាយកសវនករផ្ទៃក្នុង ០១រូប និងសវនករប្រតិបត្តិការចំនួន ០៣ រូប។ សវនករប្រតិបត្តិការត្រូវបានបែងចែកតំបន់ចុះធ្វើសវនកម្ម ដាច់ដោយឡែកពីគ្នា។

ក្នុងត្រីមាសទី០២ ឆ្នាំ ២០១៦ នាយកដ្ឋានសវនកម្មផ្ទៃក្នុង បាននឹងកំពុងប្រើប្រាស់ប្រព័ន្ធរាយការណ៍ និងចំណាត់ថ្នាក់ហានិភ័យ ដែលឲ្យឈ្មោះថា "Internal Audit Worksheet and Rating System" បន្ទាប់ពីបានអនុម័តពីគណៈកម្មការសវនកម្មរួចមក ។ ប្រព័ន្ធថ្មីនេះ បានកំណត់នូវប្រភេទហានិភ័យជាក់លាក់សម្រាប់ធ្វើសវនកម្មរួមមាន៖ ការគ្រប់គ្រងផ្នែកឥណទាន ផ្នែកហិរញ្ញវត្ថុ ផ្នែកធនធានមនុស្ស ផ្នែករដ្ឋបាល និងផ្នែកព័ត៌មានវិទ្យា។ ប្រព័ន្ធថ្មីនេះ អនុញ្ញាតអោយសវនករប្រតិបត្តិការបញ្ចូលពិន្ទុនៃកម្រិតហានិភ័យនីមួយៗ ហើយផលប៉ះពាល់នៃហានិភ័យនីមួយៗនឹងបង្ហាញឡើងដោយស្វ័យប្រវត្តិ អាស្រ័យទៅតាមកម្រិតហានិភ័យនោះ។ អនុសាសន៍ទៅលើហានិភ័យនីមួយៗដែលបានរកឃើញក៏ត្រូវបានកំណត់រួចជាស្រេច អាស្រ័យទៅតាមផលប៉ះពាល់របស់វា។ សវនករប្រតិបត្តិការ អាចរៀបចំរបាយការណ៍សវនកម្មបានភ្លាមៗរួមជាមួយនឹងអនុសាសន៍ទៅលើការរកឃើញនីមួយៗ បន្ទាប់ពីប្រតិបត្តិការសវនកម្មបានបញ្ចប់រួចរាល់។ សាខានីមួយៗអាចពិភាក្សាពីចំណុចដែលរកឃើញទាំងនោះ ជាមួយសវនករប្រតិបត្តិការ ដើម្បីធ្វើការជំទាស់ ឬបញ្ជាក់ឡើងវិញលើចំណុចដែលបានរកឃើញទាំងនោះ។

ក្នុងឆ្នាំ ២០១៦ នាយកដ្ឋានសវនកម្មផ្ទៃក្នុង បានចុះធ្វើសវនកម្មចំនួន ០៣ជុំតាមសាខាមេ និងសាខាស្រុកនីមួយៗ។ ជាលទ្ធផលបង្ហាញថា ពិន្ទុនិងចំណាត់ថ្នាក់ហានិភ័យតាមសាខា

នីមួយៗអនុវត្តបានល្អ គឺហានិភ័យកំរិតស្រាល(Supplementary Issue) ប៉ុន្តែលើកលែងការគ្រប់គ្រងផ្នែកឥណទាន ពិន្ទុនិងចំណាត់ថ្នាក់ហានិភ័យតាមសាខានីមួយៗ ស្ថិតក្នុងហានិភ័យកំរិតធ្ងន់ (Issue) រួមមាន៖ ការសិក្សារាយការណ៍ប្រាក់កម្ចី(ការសិក្សាចំណូលចំណាយ បំណុល និងទ្រព្យដាក់ធានា) ការចុះតាមដានអតិថិជនក្រោយទម្លាក់កម្ចី ការបំពេញព័ត៌មានអតិថិជនក្នុងកិច្ចសន្យា និងក្នុងសំណុំឯកសារឥណទានជាដើម។ ឆ្លើយតបនឹងចំនុចខ្លះខាតនេះ នាយកដ្ឋានជំនាញផ្នែកប្រតិបត្តិការ នឹងរៀបចំបង្កើតនូវគោលការណ៍ណែនាំស្តីពីការរាយការណ៍ប្រាក់កម្ចី និងកំណត់នូវប្រាក់ចំណូលពីមុខរបរក្នុងវិស័យកសិកម្ម និងបង្កើនការបណ្តុះបណ្តាលដល់មន្ត្រីឥណទាន អនុប្រធានសាខាប្រធានសាខាស្រុក និងប្រធានសាខាមេ ដើម្បីពង្រឹងការរាយការណ៍ឥណទានឲ្យមានប្រសិទ្ធភាពខ្ពស់។

នាយកដ្ឋានសវនកម្មផ្ទៃក្នុង ក៏ដូចជាក្នុងនាមជាលេខាធិការមួយរបស់គណៈកម្មការហានិភ័យ បានធ្វើជាទៀងទាត់នូវរបាយការណ៍ដែនកំណត់ហានិភ័យ និងការចុះបញ្ជីហានិភ័យជាប្រចាំខែ និងប្រចាំត្រីមាសទៅកាន់គណៈកម្មការហានិភ័យ ដើម្បីត្រួតពិនិត្យ និងផ្តល់អនុសាសន៍សម្រាប់ការកែលម្អ ក្នុងករណីដែលចាំបាច់។ ក្នុងឆ្នាំ ២០១៦ នេះដែរ នាយកដ្ឋានសវនកម្មផ្ទៃក្នុងបានរៀបចំកិច្ចប្រជុំចំនួន០៤លើក ក្នុងនោះប្រជុំ០២លើកជាមួយគណៈកម្មការសវនកម្ម និងចំនួន០២លើកទៀតជាមួយគណៈកម្មការហានិភ័យ។

បន្ថែមពីលើនេះ នាយកនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងសវនករប្រតិបត្តិការទាំងអស់ ក៏បានចូលរួមរួមគ្នាបណ្តុះបណ្តាលស្តីពី "ហានិភ័យចម្បងៗក្នុងការត្រួតពិនិត្យផ្ទៃក្នុង និងការគ្រប់គ្រងសវនកម្មនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ" ដែលរៀបចំឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុ។



សង្ខេបផ្នែកព័ត៌មានវិទ្យា

ការបង្កើតនាយកដ្ឋានព័ត៌មានវិទ្យា


នាយកដ្ឋានព័ត៌មានវិទ្យា បានផ្តាច់ចេញពីនាយកដ្ឋានហិរញ្ញវត្ថុ នៅខែមករាឆ្នាំ ២០១៦ ក្នុងគោលបំណងដើម្បីបង្កើនប្រតិបត្តិការព័ត៌មាន និងបច្ចេកវិទ្យាទំនាក់ទំនង។ នាយកដ្ឋានព័ត៌មានវិទ្យា

ដែលបង្កើតឡើងថ្មីនេះ ត្រូវបានបែងចែកជាបីផ្នែក រួមមានផ្នែកអភិវឌ្ឍន៍កម្មវិធី ផ្នែកប្រព័ន្ធគ្រប់គ្រងព័ត៌មាន និងផ្នែកបណ្តាញ និងសុវត្ថិភាព។

ការបង្កើតរបាយការណ៍ត្រួតពិនិត្យ

ក្នុងឆ្នាំ ២០១៦ នាយកដ្ឋានព័ត៌មានវិទ្យា បានបង្កើតរបាយការណ៍ត្រួតពិនិត្យឥណទានមួយប្រភេទ ដែលជួយគណៈគ្រប់គ្រងនិងបុគ្គលិកពាក់ព័ន្ធមួយចំនួន អាចពិនិត្យមើលនិងទាញ

យករបាយការណ៍ពីប្រតិបត្តិការរបស់សាខា និងក្រុមហ៊ុនទាំងមូលបានដោយខ្លួនឯង។



ការប្រើប្រាស់ប្រព័ន្ធធនាគារស្នូល Abacus ពេញលេញ

ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ពីក្រុមការងារព័ត៌មានវិទ្យា អាយ ភី អា បានបញ្ឈប់ការប្រើប្រាស់បញ្ជីប្រាក់កម្ចី ក្នុងតារាង excel នៅចុងត្រីមាសទី១ ឆ្នាំ ២០១៦ និង QuickBooks នៅ

ចុងត្រីមាសទី៤ ឆ្នាំ ២០១៦។ បច្ចុប្បន្នការគ្រប់គ្រងឥណទាន និងរបាយការណ៍ហិរញ្ញវត្ថុ គឺត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធធនាគារស្នូល Abacus តែមួយគត់។

**សម្រាប់របាយការណ៍
សវនកម្មហិរញ្ញវត្ថុឆ្នាំ
២០១៦**

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល
របាយការណ៍របស់សវនករឯករាជ្យ
តារាងតុល្យការ
របាយការណ៍លទ្ធផល
របាយការណ៍បម្រែបម្រួលមូលធន
របាយការណ៍លំហូរសាច់ប្រាក់

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានក្តីសោមនស្សក្រៃបេក្ខ ក្នុងការបង្ហាញជូននូវរបាយការណ៍របស់ខ្លួន និង របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឥណទានពលរដ្ឋរងគ្រោះ អិលធីឌី ហៅកាត់ថា (ក្រុមហ៊ុន) ដែលបានធ្វើ សវនកម្មសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១។

សកម្មភាពចម្បង

សកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុន គឺការផ្តល់សេវាអភិវឌ្ឍន៍គ្រូបង្ហាញជូនប្រជាពលរដ្ឋនៅតាមតំបន់ជនបទនៅក្នុងប្រទេសកម្ពុជា។ សេវាទាំងនោះមានការផ្តល់ឥណទានជូនគ្រួសារក្រីក្រ និងគ្រួសារដែលមានប្រាក់ចំណូលទាប ក៏ដូចជាសហគ្រាសធុនតូច ដែលកំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍លទ្ធផលនៅលើទំព័រទី៩ នៃរបាយការណ៍ហិរញ្ញវត្ថុ។

នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ ភាគលាភចំនួន ១.៣០០.០០០ ដុល្លារអាមេរិក ត្រូវបានអនុម័តក្នុងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល។ ចំណាយភាគលាភចំនួន ១.០០០.០០០ ដុល្លារអាមេរិក និង ៣០០.០០០ ដុល្លារអាមេរិក ត្រូវបានធ្វើនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ និង ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ ជាបន្តបន្ទាប់។

ទុនបម្រុង និងសិទ្ធិធានធន

ពុំមានការប្រែប្រួលជាសារវន្តទៅលើទុនបម្រុង និងសិទ្ធិធានធននៅក្នុងគ្រានេះទេ ក្រៅពីការបង្ហាញនៅក្នុង របាយការណ៍ហិរញ្ញវត្ថុនេះ។

ដើមទុន

ក្នុងអំឡុងឆ្នាំនេះ មិនមានបម្រែបម្រួលដើមទុនចុះបញ្ជី និងដើមទុនបានបង់របស់ក្រុមហ៊ុនទេ។

ឥណទានអាក្រក់ និងឥណទានសង្ស័យ

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យ ពាក់ព័ន្ធនឹងការជម្រះឥណទានអាក្រក់ចេញពីបញ្ជី ឬការធ្វើសិទ្ធិធានធនឥណទានអាក្រក់ និងសង្ស័យ ហើយ ក្រុមប្រឹក្សាភិបាលជឿជាក់ថាវាឥណទានអាក្រក់ទាំងអស់ដែលបានដឹងត្រូវបានជម្រះចេញពីបញ្ជី និងបានកាត់ត្រា សិទ្ធិធានធនយ៉ាងពេញលេញសម្រាប់ឥណទានអាក្រក់ និងសង្ស័យ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកទៅតាមកម្រិតនៃការយល់ដឹងរបស់ខ្លួន ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយដែលនាំឲ្យចំនួនសិទ្ធិធានធនឥណទានអាក្រក់ និងសង្ស័យ ក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានតម្លៃមិនគ្រប់គ្រាន់ជាសារវន្តនោះទេ។

ទ្រព្យសកម្ម

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មទាំងឡាយ ដែលទំនងជាមិនអាចបង្វិលមកវិញនៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ទៅតាមតម្លៃនៅក្នុងបញ្ជីឥណទានរបស់ក្រុមហ៊ុន ត្រូវបានកាត់ត្រាបន្ថយឱ្យនៅស្មើនឹងតម្លៃដែលរំពឹងគិតថានឹងអាចទទួលស្គាល់បានជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលអាចបណ្តាលឱ្យ តម្លៃទ្រព្យសកម្មក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនពុំត្រឹមត្រូវជាសារវន្តទេ។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

វិធីសាស្ត្រវាយតម្លៃ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកទៅតាមកម្រិតនៃការយល់ដឹងរបស់ខ្លួន ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយដែលបានកើតឡើង ហើយអាចបណ្តាលឲ្យប៉ះពាល់ដល់វិធីសាស្ត្រវាយតម្លៃទ្រព្យសកម្ម និងបំណុលដែលមានស្រាប់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានភាពមិនត្រឹមត្រូវ ឬមិនសមស្របជាសាធុននោះទេ។

បំណុលយថាភាព និងបំណុលផ្សេងៗ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ មិនមាន៖

- ក. បន្ទុកណាមួយលើទ្រព្យសកម្មរបស់ក្រុមហ៊ុន ដែលបានកើតឡើងដោយសារការដាក់វាបញ្ចាំសម្រាប់ការធានា បំណុលរបស់បុគ្គលណាម្នាក់ឡើយចាប់តាំងពីដំណាច់ឆ្នាំមក និង
- ខ. បំណុលយថាភាពណាមួយរបស់ក្រុមហ៊ុនដែលបានកើតឡើងចាប់តាំងពីដំណាច់ឆ្នាំមក ក្រៅពីបំណុល ផ្សេងៗ នៅក្នុងដំណើរការអាជីវកម្មក្រុមហ៊ុនធម្មតានោះទេ។

ការប្រែប្រួលកាលៈទេសៈ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលមិនបានដឹងពីកាលៈទេសៈណាមួយដែលមិនបានរកឃើញនៅក្នុងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលអាចបណ្តាលឲ្យខូចខាតទឹកប្រាក់ដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវជាសាធុននោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ មិនបានទទួលបាននូវផលប៉ះពាល់ជាសាធុនពីខ្លាំងគណនី ប្រតិបត្តិការ ឬព្រឹត្តិការណ៍មិនប្រក្រតីណាមួយឡើយ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះពេលរវាងដំណាច់ឆ្នាំនេះរហូតមកទល់នឹងកាលបរិច្ឆេទនៃរបាយការណ៍ មិនមានខ្លាំងគណនីប្រតិបត្តិការព្រឹត្តិការណ៍ខុសប្រក្រតីណាមួយដែលអាចជះឥទ្ធិពលជាសាធុនដល់លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនក្នុងឆ្នាំ ដែលរបាយការណ៍នេះត្រូវបានធ្វើឡើងនោះទេ។

ព្រឹត្តិការណ៍សំខាន់ៗ

មិនមានព្រឹត្តិការណ៍សំខាន់ៗបានកើតឡើងបន្ទាប់ពីកាលបរិច្ឆេទតារាងតុល្យការ ដែលតម្រូវឲ្យមានការលាតត្រដាង ឬនិយ័តកម្មក្រៅពីបណ្តាប្រតិបត្តិការផ្សេងៗដែលបានលាតត្រដាងនៅក្នុងកំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនោះទេ។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលដែលនៅបម្រើការក្នុងអំឡុងឆ្នាំរហូតដល់កាលបរិច្ឆេទនៃរបាយការណ៍នេះមាននាមដូចខាងក្រោម៖

ឧកញ៉ា ភូ ពុយ	ប្រធានក្រុមប្រឹក្សាភិបាល
លោក ម៉ក់ សារុន	អភិបាល
លោក មិន គឹមសាន	អភិបាល
លោក Hsu Ming Yee	អភិបាលឯករាជ្យ
លោក ចាន់ សុផល	អភិបាលឯករាជ្យ
លោក ម៉ៅ សារិន	អភិបាលឯករាជ្យ
លោកស្រី ប៉ុក នីវីល័យ	អភិបាលឯករាជ្យ

ភាគហ៊ុនរបស់អភិបាល

អភិបាលដែលនៅបម្រើការនៅក្នុងកាលបរិច្ឆេទ និងមានភាគហ៊ុននៅក្នុងក្រុមហ៊ុនមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥	
	កាន់កាប់ %	ចំនួនភាគហ៊ុន ១១៩ ដុល្លារ អាមេរិកក្នុងមួយហ៊ុន	កាន់កាប់ %	ចំនួនភាគហ៊ុន ១១៩ ដុល្លារ អាមេរិកក្នុងមួយហ៊ុន
ឧកញ៉ា ភូ ពុយ	១០០%	២៥,៩៥៥	១០០%	២៥,៩៥៥

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុង និងនៅចុងគ្រាហិរញ្ញវត្ថុនេះ ពុំមានការរៀបចំណាមួយដែលមានក្រុមហ៊ុនជាគូភាគីមួយក្នុងគោលបំណងជួយដល់សមាជិកក្រុមប្រឹក្សាភិបាលដើម្បីទទួលបាននូវអត្ថប្រយោជន៍ដោយមធ្យោបាយទិញយកភាគហ៊ុននោះទេ។

ចាប់តាំងពីដើមគ្រាហិរញ្ញវត្ថុ ពុំមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់បានទទួល ឬមានសិទ្ធិទទួលបាននូវ អត្ថប្រយោជន៍ណាមួយតាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយក្រុមហ៊ុនលើកលែងតែការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើង និងបានបង្ហាញយ៉ាងត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសាធារណៈនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនសម្រាប់ដំណាច់ឆ្នាំ។ ក្នុងការរៀបចំរបាយការណ៍ ហិរញ្ញវត្ថុទាំងនេះត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាភិបាលត្រូវ៖

- ⊕ អនុវត្តគោលការណ៍គណនេយ្យសមស្រប ដែលគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តតាមគោលការណ៍ទាំងនេះឱ្យមានភាពស៊ីសង្វាក់គ្នា។
- ⊕ អនុវត្តតាមតម្រូវការក្នុងការលាតត្រដាងព័ត៌មាន ដែលអនុលោមតាមស្តង់ដារគណនេយ្យកម្ពុជា និង គោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ហើយប្រសិនបើមានការប្រកាសចាកណាមួយ ក្នុងការបង្ហាញ ឱ្យមានភាពពិត និងត្រឹមត្រូវ ក្រុមប្រឹក្សាភិបាលត្រូវប្រាកដថា ការប្រកាសចាកទាំងនោះត្រូវបានលាតត្រដាងពន្យល់ និងកំណត់បរិមាណយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- ⊕ រក្សាទុកកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព។
- ⊕ រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លុះត្រាតែមានករណីមិនសមរម្យណាមួយក្នុងការសន្មតថា ក្រុមហ៊ុននឹងមិនបន្តធ្វើប្រតិបត្តិការអាជីវកម្មនាពេលអនាគត។
- ⊕ ត្រួតពិនិត្យ និងដឹកនាំក្រុមហ៊ុនឱ្យមានប្រសិទ្ធភាព និងចូលរួមរាល់សេចក្តីសម្រេចសំខាន់ៗទាំងឡាយណា ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ក្រុមហ៊ុន ហើយត្រូវប្រាកដថា កិច្ចការនេះត្រូវ បានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលអះអាងថា ក្រុមហ៊ុនបានអនុវត្តតាមតម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

ការបញ្ជាក់របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលធានាអះអាងថារបាយការណ៍ហិរញ្ញវត្ថុ បានបង្ហាញយ៉ាងត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសាធារណៈនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរ សាច់ប្រាក់របស់ក្រុមហ៊ុនសម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ហើយគិតត្រឹមកាលបរិច្ឆេទចេញផ្សាយរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលជឿជាក់ថា ក្រុមហ៊ុនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការទូទាត់បំណុលនៅពេលដល់កំណត់សង។

ចុះហត្ថលេខាក្នុងនាមក្រុមប្រឹក្សាភិបាល



ឧបាយ័ត ពុយ
ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
កាលបរិច្ឆេទ៖ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧

របាយការណ៍សវនករឯករាជ្យ

ជូនភាគទុនិក ក្រុមហ៊ុន ឥណទានពលរដ្ឋរុងរឿង អិលធីឌី

មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឥណទានពលរដ្ឋរុងរឿង អិលធីឌី (ហៅកាត់ថា ក្រុមហ៊ុន) ដែលមាន តារាងតុល្យការនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងរបាយការណ៍លទ្ធផល របាយការណ៍ប្រែប្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ព្រមទាំងកំណត់សម្គាល់ ដែលមានសេចក្តីសង្ខេបនៃគោលការណ៍គណនេយ្យសំខាន់ៗ និងព័ត៌មាន ពន្យល់ដទៃទៀតដែលបានបង្ហាញនៅទំព័រទី ៨ ដល់ ៥៥។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុ បានបង្ហាញនូវភាពត្រឹមត្រូវជាសាធារណៈនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឥណទានពលរដ្ឋរុងរឿង អិលធីឌី នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ លំហូរសាច់ប្រាក់របស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និង បទប្បញ្ញត្តិ និងគោលការណ៍ណែនាំទាក់ទងទៅនឹងគណនេយ្យរបស់ធនាគារ ជាតិនៃកម្ពុជា។

មូលដ្ឋានសម្រាប់ការផ្តល់មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំ ដោយអនុលោមទៅតាមស្តង់ដារទាំងនេះ គឺត្រូវបានរៀបរាប់នៅក្នុងផ្នែក ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ នៃរបាយការណ៍នេះ។ យើងខ្ញុំជឿជាក់ក្រុមហ៊ុន ដោយអនុលោមទៅតាមការតម្រូវក្រុមសីលធម៌ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុនៅប្រទេស កម្ពុជា ព្រមទាំងបានបំពេញនូវការទទួលខុសត្រូវលើក្រុមសីលធម៌ផ្សេងៗទៀត ដោយអនុលោមទៅតាមការតម្រូវទាំងនេះ។ យើងខ្ញុំជឿ ជាក់ថា ភស្តុតាងសវនកម្មដែលយើងបានទទួលគឺគ្រប់គ្រាន់ និងសមរម្យ ដើម្បីផ្តល់ជាមូលដ្ឋានសម្រាប់ការផ្តល់មតិរបស់យើងខ្ញុំ។

បញ្ហាផ្សេងៗ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ត្រូវបានធ្វើសវនកម្មដោយ ក្រុមហ៊ុនសវនកម្មផ្សេងទៀត ដែលបានបញ្ជូនតិវិសវនកម្មនៅថ្ងៃទី៥ ខែមេសា ឆ្នាំ ២០១៦ ថារបាយការណ៍ហិរញ្ញវត្ថុនោះមានភាព ត្រឹមត្រូវ។

ព័ត៌មានផ្សេងៗដែលមិនមែនជាបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនករ

គណៈគ្រប់គ្រងទទួលខុសត្រូវទៅលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗរបស់ក្រុមហ៊ុនមានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាលពីទំព័រទី ១ ទៅទំព័រទី ៤។

មតិយោបល់របស់យើងខ្ញុំ លើរបាយការណ៍ហិរញ្ញវត្ថុមិនគ្របដណ្តប់ព័ត៌មានផ្សេងៗ ហើយយើងខ្ញុំមិនបានធ្វើការសន្និដ្ឋានអះអាងលើព័ត៌មាន ផ្សេងៗឡើយ។

ទាក់ទងទៅនឹងការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំគឺអានព័ត៌មានផ្សេងៗ និងពិចារណាថាតើព័ត៌មានផ្សេងៗ ទាំងនោះ មិនស្របគ្នាជាមួយរបាយការណ៍ហិរញ្ញវត្ថុជាសាធារណៈ ឬជាមួយចំណេះដឹងរបស់យើងខ្ញុំដែលទទួលបានពីការធ្វើសវនកម្ម ឬក៏ត្រូវបាន ពិភាក្សាជាមួយជាសាធារណៈ។ ប្រសិនបើផ្អែកទៅលើការងាររបស់យើងខ្ញុំដែលបានអនុវត្ត ហើយសន្និដ្ឋានថាមានកំហុសឆ្គងជាសាធារណៈលើព័ត៌មានផ្សេ ងៗ យើងខ្ញុំនឹងធ្វើការ រាយការណ៍អំពីភាពជាក់ស្តែងនោះ។ យើងខ្ញុំមិនមានអ្វីត្រូវរាយការណ៍ឡើយ។

របាយការណ៍សវនករឯករាជ្យ

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងទទួលខុសត្រូវលើការរៀបចំ និងបង្ហាញភាពត្រឹមត្រូវលើរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងបទប្បញ្ញត្តិ និងគោលការណ៍ណែនាំទាក់ទងទៅនឹងគណនេយ្យរបស់ធនាគារជាតិនៃកម្ពុជា និងទទួលខុសត្រូវលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងកំណត់ថាមានភាពចាំបាច់សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឲ្យជឿជាក់ពីការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការប៉ាន់ប្រមាណពីលទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការបង្ហាញបញ្ហាដែលពាក់ព័ន្ធនឹងការបន្តនិរន្តរភាពប្រសិនបើមាន និងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពគណនេយ្យ លើកលែងតែគណៈគ្រប់គ្រងមានបំណងរំលាយក្រុមហ៊ុន ឬបញ្ឈប់អាជីវកម្ម ឬមិនមានជម្រើសជាក់ស្តែងណាមួយក្រៅពីអនុវត្តដូច្នោះ។

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវលើការត្រួតពិនិត្យដំណើរការ នៃការរាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបានអំណះអំណាងដែលសមហេតុផលថាតើរបាយការណ៍ហិរញ្ញវត្ថុជាមួយ គឺមិនមានកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គង និងដើម្បីបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដែលរួមបញ្ចូលមតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងដែលសមហេតុផលគឺជា អំណះអំណាងកំរិតខ្ពស់ ប៉ុន្តែមិនមែនជាការធានាថាការធ្វើសវនកម្មអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជានឹងតែងតែរកឃើញកំហុសឆ្គងជាសារវន្តនៅពេលដែលវាមាននោះទេ។ កំហុសឆ្គងនេះអាចកើតឡើងពីការក្លែងបន្លំ ឬកំហុសឆ្គងដែលត្រូវបានពិចារណាជាកំហុសឆ្គងជាសារវន្ត ប្រសិនបើកំហុសនីមួយៗ ឬកំហុសសរុប មានឥទ្ធិពលដល់ការសម្រេចចិត្តជាលក្ខណៈសេដ្ឋកិច្ច របស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុជា មូលដ្ឋាន។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងបានធ្វើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណតាមវិជ្ជាជីវៈ។ យើងខ្ញុំក៏បាន៖

- កំណត់ និងវាយតម្លៃហានិភ័យនៃកំហុសឆ្គងជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុទោះជាបណ្តាលមកពី ការក្លែងបន្លំ ឬកំហុសឆ្គងក៏ដោយ កំណត់ និងអនុវត្តនីតិវិធីសវនកម្មដែលឆ្លើយតបទៅនឹងហានិភ័យ ទាំងនោះ ដើម្បីទទួលបានភស្តុតាងពីការធ្វើសវនកម្មដែលគ្រប់គ្រាន់ និងសមរម្យ ដើម្បីផ្តល់ជាមូលដ្ឋានក្នុងការផ្តល់មតិយោបល់។ ហានិភ័យដែលមិនបានរកឃើញកំហុសឆ្គងជាសារវន្តពីការក្លែងបន្លំគឺធ្ងន់ធ្ងរជាងកំហុសឆ្គងធម្មតា ខណៈដែលការក្លែងបន្លំអាចបណ្តាលមកពីការយុបយិត ការក្លែង ការលុបចោលដោយចេតនា ការថ្លែងខុស ឬការបំពានលើការគ្រប់គ្រងផ្ទៃក្នុង។
- ទទួលបានការយល់ដឹងពីការគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ដើម្បីរៀបចំនីតិវិធី សវនកម្មដែលសមរម្យទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនសំរាប់គោលបំណងបញ្ចេញមតិទៅលើ ប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ក្រុមហ៊ុនឡើយ។
- វាយតម្លៃភាពត្រឹមត្រូវនៃគោលការណ៍គណនេយ្យដែលបានប្រើប្រាស់ ភាពសមហេតុផលនៃការប៉ាន់ ស្មានគណនេយ្យ និងការបង្ហាញដែលពាក់ព័ន្ធនានាដោយគណៈគ្រប់គ្រង។

របាយការណ៍សវនករឯករាជ្យ

- សន្និដ្ឋានភាពសមហេតុផល មូលដ្ឋាននៃការប្រើប្រាស់គោលការណ៍គណនេយ្យនិរន្តរភាព នៃដំណើរការ អាជីវកម្មរបស់គណៈគ្រប់គ្រង និងផ្អែកទៅលើភស្តុតាងសវនកម្មដែលបានទទួលថាគោលការណ៍គណនេយ្យនេះមានឡើងវិញដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចមានភាពមិនច្បាស់លាស់ទៅលើលទ្ធភាពរបស់ក្រុមហ៊ុន ដើម្បីបន្តនិរន្តរភាពនៃដំណើរការអាជីវកម្ម។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានភាពមិនច្បាស់លាស់ប្រជាជាសារវន្ត យើងខ្ញុំតម្រូវអោយមានការទាញចំណាប់អារម្មណ៍ នៅក្នុង របាយការណ៍របស់សវនករទៅលើការបង្ហាញដែលពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើ ការបង្ហាញមិនគ្រប់គ្រាន់ យើងខ្ញុំត្រូវបញ្ជាក់នៅក្នុងមតិយោបល់របស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើង ខ្ញុំផ្អែកទៅលើភស្តុតាងសវនកម្ម ដែលទទួលបានរហូតដល់ថ្ងៃនៃរបាយការណ៍សវនកម្ម។ ទោះជាយ៉ាងណា ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចបណ្តាលអោយក្រុមហ៊ុនបញ្ឈប់ការបន្តនិរន្តរភាព នៃដំណើរការអាជីវកម្ម។
- វាយតម្លៃការបង្ហាញជាមួយ នៃរចនាសម្ព័ន្ធ និងខ្លឹមសារ នៃរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងការបង្ហាញថាគោលការណ៍ហិរញ្ញវត្ថុ បង្ហាញប្រតិបត្តិការជាមូលដ្ឋាន និងព្រឹត្តិការណ៍នៅក្នុងការទទួលបានការបង្ហាញ ដែលត្រឹមត្រូវ។

យើងខ្ញុំទាក់ទងជាមួយក្រុមប្រឹក្សាភិបាល ពាក់ព័ន្ធនឹងបញ្ហាផ្សេងៗ វិសាលភាព និងពេលវេលានៃការធ្វើសវនកម្ម និងការរកឃើញពីសវនកម្មសំខាន់ៗ រួមទាំងកង្វះខាតសំខាន់ៗនៃការត្រួតពិនិត្យផ្ទៃក្នុង ដែលបានរក ឃើញនៅក្នុងអំឡុងពេលធ្វើសវនកម្មរបស់យើងខ្ញុំ។

តំណាងក្រុមហ៊ុន ឌីឡាយធី (ខេមបូឌា) ខុអិលធីឌី



ខុយ គីមលង

នាយក

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧

តារាងតុល្យការ

សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៤	៨៦.៣៧២	៣៤៨.៦៨៤	៩៤.៨៥២	៣៨៤.១៥១
សមតុល្យនៅធនាគារជាតិ					
នៃកម្ពុជា	៥	១៥៥.៦៨៨	៦២៨.៥១២	១៥៥.៣៨៣	៦២៩.៣០១
សមតុល្យនៅធនាគារនានា	៦	១.៥៨០.៩៦៧	៦.៣៨២.៣៦៤	២.២៤២.៧៨៦	៩.០៨៣.២៨៣
ឥណទានផ្តល់ដល់អតិថិជន	៧	១១.១១៥.៨៦៨	៤៤.៨៧៤.៧៥៩	៩.២២០.២៨១	៣៧.៣៤២.១៣៨
ទ្រព្យសកម្មផ្សេងៗ	៨	៤០៨.១៤២	១.៦៤៧.៦៦៩	៥១៣.២៧១	២.០៧៨.៧៥០
ទ្រព្យសម្បត្តិ និងបរិក្ខារ	៩	៦៧.០៥៨	២៧០.៧១៣	៧៨.៤៩១	៣១៧.៨៨៩
ទ្រព្យសកម្មអរូបី	១០	១៦.៥៦៤	៦៦.៨៦៩	៤០.១៧០	១៦២.៦៨៩
ឥណទានពន្ធលើប្រាក់ចំណេញ	២០ (ក)	២២.២២៧	៨៩.៧៣០	៦៣.៨៣៥	២៥៨.៥៣២
ទ្រព្យសកម្មពន្ធពន្យារសុទ្ធ	២០ (ខ)	៧២.៩៦០	២៩៤.៥៤០	៨៩.០១៥	៣៦០.៥១១
សរុបទ្រព្យសកម្ម		១៣.៥២៥.៨៤៦	៥៤.៦០៣.៨៤០	១២.៤៩៨.០៨៤	៥០.៦១៧.២៤៤
បំណុល និងមូលធន					
បំណុល					
ប្រាក់កម្ចី	១១	៦.២៩៧.១៥០	២៥.៤២១.៥៩៥	៤.៦១១.៩៦១	១៨.៦៧៨.៤៤២
បំណុលផ្សេងៗ	១២	២៦១.៩៩៨	១.០៥៧.៦៨៦	២៩១.២៨៦	១.១៧៩.៧១៣
សំវិធានធនប្រាក់បំណាច់ការងារ	១៣	១៤០.៧០៨	៥៦៨.០៣៨	១៣៧.៥២៧	៥៥៦.៩៨៤
បំណុលពន្ធលើប្រាក់ចំណេញ					
ក្នុងឆ្នាំ	២០ (គ)	១៦៥.២៦៣	៦៦៧.១៦៧	១៦៨.៣២៦	៦៨១.៧២០
សរុបបំណុល		៦.៨៦៥.១១៩	២៧.៧១៤.៤៨៦	៥.២០៩.១០០	២១.០៩៦.៨៥៩
មូលធនភាគទុនិក					
ដើមទុន	១៤	៣.០៨៨.៦៤៥	១២.៤៦៨.៨៦០	៣.០៨៨.៦៤៥	១២.៥០៩.០១២
ចំណេញរក្សាទុក		៣.៥៧២.០៨២	១៤.៤២០.៤៩៤	៤.២០០.៣៣៩	១៧.០១១.៣៧៣
មូលធនភាគទុនិកសរុប		៦.៦៦០.៧២៧	២៦.៨៨៩.៣៥៤	៧.២៨៨.៩៨៤	២៩.៥២០.៣៨៥
បំណុលនិងមូលធនភាគទុនិកសរុប		១៣.៥២៥.៨៤៦	៥៤.៦០៣.៨៤០	១២.៤៩៨.០៨៤	៥០.៦១៧.២៤៤

របាយការណ៍លទ្ធផល

សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

	កំណត់ សម្គាល់	សម្រាប់ដំណាច់ឆ្នាំត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦		សម្រាប់ដំណាច់ឆ្នាំត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	១៥	២.៨៦១.៩២៨	១១.៥៥៣.៦០៣	២.៣៣៤.២៨៧	៩.៤៥៣.៨៦២
ចំណាយការប្រាក់	១៦	(៦១៥.៨៩៧)	(២.៤៨៦.៣៧៦)	(៣១៣.៥៦៦)	(១.២៦៩.៩៤២)
ចំណូលពីការប្រាក់សុទ្ធ		២.២៤៦.០៣១	៩.០៦៧.២២៧	២.០២០.៧២១	៨.១៨៣.៩២០
ចំណូលពីប្រតិបត្តិការផ្សេងៗ	១៧	៦១.០២៩	២៤៦.៣៧៤	៤៣.៨៣៩	១៧៧.៥៤៨
ចំណេញប្រតិបត្តិការ		២.៣០៧.០៦០	៩.៣១៣.៦០១	២.០៦៤.៥៦០	៨.៣៦១.៤៦៨
ចំណាយបុគ្គលិក	១៨	(៦៧២.៧៤៣)	(២.៧១៥.៨៦៣)	(៥៥៤.០៤៦)	(២.២៤៣.៨៨៦)
ចំណាយរំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងទ្រព្យសកម្មអរូបី		(៥៦.២២៨)	(២២៦.៩៩២)	(៥៥.៤៦៥)	(២២៤.៦៣៣)
ចំណាយផ្សេងៗ	១៩	(៥៤៣.១៨៦)	(២.១៩២.៨៤៣)	(៤៩២.២៧៧)	(១.៩៩៣.៧២២)
សំវិធានធនសម្រាប់ឥណទាន អាក្រក់ និងជាប់សង្ស័យ	៧	(១០៨.០៨៨)	(៤៣៦.៣៥១)	(៩១.១៤៥)	(៣៦៩.១៣៧)
ប្រាក់ចំណេញមុនដកពន្ធ		៩២៦.៨១៥	៣.៧៤១.៥៥២	៨៧១.៦២៧	៣.៥៣០.០៩០
ចំណាយពន្ធលើប្រាក់ចំណេញ	២០ (ឃ)	(២៥៥.០៧២)	(១.០២៩.៧២៦)	(២០៥.១២៤)	(៨៣០.៧៥២)
ប្រាក់ចំណេញសុទ្ធក្នុងគ្រា		៦៧១.៧៤៣	២.៧១១.៨២៦	៦៦៦.៥០៣	២.៦៩៩.៣៣៨

របាយការណ៍ប្រែប្រួលមូលធន

សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

	ដើមទុន ដុល្លារអាមេរិក	ចំណេញរក្សាទុក ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សមតុល្យគិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០១៥	៣.០៨៨.៦៤៥	៣.៥៣៣.៨៣៦	៦.៦២២.៤៨១
ចំណេញក្នុងឆ្នាំ	-	៦៦៦.៥០៣	៦៦៦.៥០៣
សមតុល្យគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥	៣.០៨៨.៦៤៥	៤.២០០.៣៣៩	៧.២៨៨.៩៨៤
<i>សមមូលនឹងពាន់រៀល</i>	១២.៥០៩.០១២	១៧.០១១.៣៧៣	២៩.៥២០.៣៨៥
សមតុល្យគិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០១៦	៣.០៨៨.៦៤៥	៤.២០០.៣៣៩	៧.២៨៨.៩៨៤
ចំណេញក្នុងឆ្នាំ	-	៦៧១.៧៤៣	៦៧១.៧៤៣
ការបែងចែកភាគលាភ	-	(១.៣០០.០០០)	(១.៣០០.០០០)
សមតុល្យគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦	៣.០៨៨.៦៤៥	៣.៥៧២.០៨២	៦.៦៦០.៧២៧
<i>សមមូលនឹងពាន់រៀល</i>	១២.៤៦៨.៨៦០	១៤.៤២០.៤៩៤	២៦.៨៨៩.៣៥៤

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

	កំណត់ សម្គាល់	សម្រាប់ដំណាច់ឆ្នាំត្រឹម		សម្រាប់ដំណាច់ឆ្នាំត្រឹម	
		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ចំណេញមុនដកពន្ធលើប្រាក់ចំណេញ		៩២៦.៨១៥	៣.៧៤១.៥៥២	៨៧១.៦២៧	៣.៥៣០.០៩០
<i>និយ័តភាពលើ៖</i>					
ចំណូលការប្រាក់		(២.៨៦១.៩២៨)	(១១.៥៥៣.៦០៣)	(២.៣៣៤.២៨៧)	(៩.៤៥៣.៨៦២)
ចំណាយការប្រាក់		៦១៥.៨៩៧	២.៤៨៦.៣៧៦	៣១៣.៥៦៦	១.២៦៩.៩៤២
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងទ្រព្យសកម្មអរូបី		៥៦.២២៨	២២៦.៩៩២	៥៥.៤៦៥	២២៤.៦៣៣
ការខាតពីការលក់ទ្រព្យសម្បត្តិ		៨.៦៣៦	៣៤.៨៦៤	២៦៦	១.០៧៧
សំវិធានធនសម្រាប់គណនេយ្យអាក្រក់		១០៨.០៨៨	៤៣៦.៣៥១	៩១.១៤៥	៣៦៩.១៣៧
សំវិធានធនប្រាក់បំណាច់ការងារ		៣៥.៤៨២	១៤៣.២៤១	៣០.២៣៩	១២២.៤៦៨
<i>ការប្រែប្រួលនូវទុនចល័ត៖</i>					
គណនេយ្យផ្តល់ដល់អតិថិជន		(២.០០៣.៦៧៥)	(៨.០៨៨.៨៣៦)	(១.៨៣៦.០៣៦)	(៧.៤៣៥.៩៤៦)
ទ្រព្យសកម្មផ្សេងៗ		១៤០.៧១២	៥៦៨.០៥៤	(៣០.២៨១)	(១២២.៦៣៨)
បំណុលផ្សេងៗ		(៦៧.៤៧០)	(២៧២.៣៧៦)	១៥៥.៥៦៨	៦៣០.០៥០
		<u>(៣.០៤១.២១៥)</u>	<u>(១២.២៧៧.៣៨៥)</u>	<u>(២.៦៨២.៧៤៩)</u>	<u>(១០.៨៦៥.០៤៩)</u>
ការប្រាក់បានទទួល		២.៨២៦.៣៥២	១១.៤០៩.៩៨៣	២.៣១៩.៤១៥	៩.៣៩៣.៦៣១
ការប្រាក់បានបង់		(៥៧៧.៧១៨)	(២.៣៣២.២៤៨)	(៤២៧.១៥៦)	(១.៧២៩.៩៨២)
ពន្ធលើប្រាក់ចំណេញបានបង់		(២០០.៤៧២)	(៨០៩.៣០៥)	(២៥០.៦២៤)	(១.០១៥.០២៧)
ប្រាក់បំណាច់ការងារបានបង់		(៣២.៣០១)	(១៣០.៣៩៩)	(១១.៩៩៥)	(៤៨.៥៨០)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពប្រតិបត្តិការ	២១	<u>(១.០២៥.៣៥៤)</u>	<u>(៤.១៣៩.៣៥៤)</u>	<u>(១.០៥៣.០៨៨)</u>	<u>(៤.២៦៥.០០៧)</u>
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យ និងបរិក្ខារ	៩	(២៩.៨២៩)	(១២០.៤២០)	(៤១.៤៩៦)	(១៦៨.០៥៩)
ការទិញទ្រព្យសកម្មអរូបី	១០	-	-	(៦.៧៥០)	(២៧.៣៣៨)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ		<u>(២៩.៨២៩)</u>	<u>(១២០.៤២០)</u>	<u>(៤៨.២៤៦)</u>	<u>(១៩៥.៣៩៧)</u>

របាយការណ៍លំហូរសាច់ប្រាក់ (ត)

សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

កំណត់ សម្គាល់	សម្រាប់ដំណាច់ឆ្នាំត្រឹម		សម្រាប់ដំណាច់ឆ្នាំត្រឹម	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរទឹកប្រាក់ពីសកម្មភាព				
ហិរញ្ញប្បទាន				
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី	២.០៨១.០៦១	៨.៤០១.២៤៣	៣.១៧០.២៩៤	១២.៨៣៩.៦៩១
ការទូទាត់សងប្រាក់កម្ចី	(៣៩៩.២៨៥)	(១.៦១១.៩១៤)	(៨០៦.៦៦៦)	(៣.២៦៦.៩៩៧)
លម្អៀងពីការប្តូររូបិយប័ណ្ណ				
លើកម្ចី	៣.៤១៣	១៣.៧៧៨	-	-
ភាគលាភបានបង់	(១.៣០០.០០០)	(៥.២៤៨.១០០)	-	-
សាច់ប្រាក់សុទ្ធទទួលបានពី				
សកម្មភាពហិរញ្ញប្បទាន	<u>៣៨៥.១៨៩</u>	<u>១.៥៥៥.០០៧</u>	<u>២.៣៦៣.៦២៨</u>	<u>៩.៥៧២.៦៩៤</u>
ការកើនឡើង ឬថយចុះសុទ្ធ				
នូវសាច់ប្រាក់និង				
សាច់ប្រាក់សមមូល	(៦៦៩.៩៩៤)	(២.៧០៤.៧៦៧)	១.២៦២.២៩៤	៥.១១២.២៩០
សាច់ប្រាក់ និងសាច់ប្រាក់				
សមមូលនាដើមគ្រា	២.៣២៦.០៨៩	៩.៤២០.៦៦០	១.០៦៣.៧៩៥	៤.៣៣៤.៩៦៥
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៣០.២៣៧)	-	(២៦.៥៩៥)
សាច់ប្រាក់ និងសាច់ប្រាក់				
សមមូលនាចុងគ្រា	<u>២២</u>	<u>១.៦៥៦.០៩៥</u>	<u>២.៣២៦.០៨៩</u>	<u>៩.៤២០.៦៦០</u>

ឧបសម្ព័ន្ធ៖

កំណត់សម្គាល់ចំពោះការអនុវត្តតាមប្រកាសរបស់
ធនាគារកណ្តាល

កំណត់សម្គាល់ស្តីពីការអនុវត្តតាមប្រកាសរបស់ធនាគារកណ្តាល

១. ដែនកំណត់

របាយការណ៍ស្តីពីព័ត៌មានហិរញ្ញវត្ថុសំខាន់ៗនេះ ត្រូវបានរៀបចំឡើងដោយអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុន គណនេយ្យវិធានការ និង គណនេយ្យវិធានការ (ហៅកាត់ “ក្រុមហ៊ុន”) គឺសម្រាប់តែប្រើប្រាស់របស់ធនាគារជាតិនៃកម្ពុជាតែប៉ុណ្ណោះ។

ការគណនាព័ត៌មានហិរញ្ញវត្ថុសំខាន់ៗខាងក្រោម ត្រូវបានធ្វើឡើងដោយយោងទៅតាមនិយមន័យនៃបទបញ្ញត្តិ និងសេចក្តីសណ្ឋានទាំងឡាយណា ដែលបានចេញដោយធនាគារជាតិនៃកម្ពុជា ដែលបានបង្ហាញក្នុងកថាខណ្ឌខាងក្រោម ហើយត្រូវបានអានរួមនឹងតារាងសង្ខេបដែលបានភ្ជាប់មកជាមួយ។

២. ការបង្ហាញជាប្រយោជន៍ប័ណ្ណ

របាយការណ៍ស្តីពីព័ត៌មានហិរញ្ញវត្ថុសំខាន់ៗ ត្រូវបានប្តូរពីប្រយោជន៍ប័ណ្ណអាមេរិកទៅជាខ្មែររៀល ដោយអនុលោមតាមប្រកាសលេខ ធ៧-០៧-១៦៤ ប្រ.ក. ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០០៧ របស់ធនាគារជាតិនៃកម្ពុជា ទាក់ទងនឹងការរៀបចំរបាយការណ៍ស្តីពីព័ត៌មានហិរញ្ញវត្ថុសំខាន់ៗ ដោយប្រើអត្រាប្តូរប្រាក់ផ្លូវការ ចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា ដែល១ដុល្លារអាមេរិកស្មើនឹង ៤.០៣៧រៀល។

៣. កាតព្វកិច្ចដើមទុនអប្បបរមា ប្រកាសលេខ ធ៧-០០-០៦ប្រ.ក.

ប្រការរបស់ធនាគារជាតិនៃកម្ពុជាខេល ធ៧-០០-០៦ប្រ.ក. ស្តីពីការផ្តល់អាជ្ញាប័ណ្ណរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ តម្រូវឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវមានដើមទុនចុះបញ្ជីអប្បបរមា យ៉ាងហោចណាស់សកម្មនឹង២៥០លានរៀល (ប្រហាក់ប្រហែលនឹង ៦២.៥០០ដុល្លារអាមេរិក)។

នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ ធនាគារជាតិនៃកម្ពុជាបានចេញប្រកាសលេខ ធ៧-១៦-១១៧ប្រ.ក. តម្រូវឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវមានដើមទុនចុះបញ្ជីអប្បបរមា ស្មើនឹង ៦ពាន់ លានរៀល (ប្រហាក់ប្រហែលនឹង ១,៥លាន ដុល្លារអាមេរិក)។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវបំពេញដើមទុនឲ្យបានគ្រប់តាមកម្រិតដើមទុនអប្បបរមាក្នុងរយៈពេលពីរឆ្នាំ ចាប់ពីថ្ងៃចុះហត្ថលេខាលើប្រកាសនេះតទៅ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ក្រុមហ៊ុនមានដើមទុនចុះបញ្ជីចំនួន ៣.០៨៨.៦៤៥ ដុល្លារអាមេរិក។

៤. មូលនិធិផ្ទាល់សុទ្ធ ប្រកាសលេខ ធ៧-០៧-១៣២ប្រ.ក.

ការគណនាមូលនិធិផ្ទាល់សុទ្ធ ត្រូវយកទៅប្រើក្នុងការគណនាអនុបាតប្រុងប្រយ័ត្ន និងអនុបាតផ្សេងទៀត។

មូលនិធិផ្ទាល់សុទ្ធរបស់ក្រុមហ៊ុនគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ មានចំនួន ៦.៦៦០.៧២៧ ដុល្លារអាមេរិក ដូចបានគណនាក្នុងតារាងទី១។

៥. អនុបាតសាធនភាព ធ៧-០៧-១៣៣ប្រ.ក.

ប្រកាសនេះតម្រូវឲ្យក្រុមហ៊ុនអនុបាតសាធនភាពយ៉ាងហោចណាស់ ១៥%។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ក្រុមហ៊ុនបានរក្សាអនុបាតសាធនភាពចំនួន៥០% ដែលតំណាងឲ្យមូលនិធិផ្ទាល់សុទ្ធជាភាគរយនៃទ្រព្យសកម្មដែលថ្លឹងហានិភ័យ និងខ្ពង់ក្រៅតារាងតុល្យការ។

ការគណនាអនុបាតសាធនភាព ត្រូវបានលម្អិតនៅក្នុងតារាងទី២។

កំណត់សម្គាល់ស្តីពីការអនុវត្តតាមប្រកាសរបស់ធនាគារកណ្តាល

៦. អនុបាតសាច់ប្រាក់ងាយស្រួល ប្រកាសលេខ ៨៧-០២-៤៨ ប្រ.ក.

ប្រកាសនេះតម្រូវឱ្យក្រុមហ៊ុនរក្សាអនុបាតសាច់ប្រាក់ងាយស្រួលយ៉ាងហោចណាស់ ១០០%។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ពុំមានអនុបាតសាច់ប្រាក់ងាយស្រួលរបស់ក្រុមហ៊ុនទេ ដោយសារក្រុមហ៊ុនពុំមានប្រាក់បញ្ញើស្ម័គ្រចិត្តពីសាធារណៈ។

ការគណនាអនុបាតសាច់ប្រាក់ងាយស្រួល ត្រូវបានសម្រេចនៅក្នុងតារាងទី៣។

៧. ប្រតិបត្តិការរូបិយប័ណ្ណបរទេស ប្រកាសលេខ ៨៧-០០-០៥ ប្រ.ក.

ក្រុមហ៊ុនធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួនជាប្រាក់ដុល្លារអាមេរិក និងរក្សាបញ្ជីគណនេយ្យជាប្រាក់ដុល្លារអាមេរិក។ ហេតុនេះ រូបិយប័ណ្ណទាំងអស់ក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានចាត់ទុកជារូបិយប័ណ្ណបរទេស។

ខ្ទង់តារាងតុល្យការ

អនុលោមតាមប្រកាសលេខ ៨៧-០០-៥០ ប្រ.ក. គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ រាល់ទ្រព្យសកម្ម និងបំណុលរបស់ធនាគាររូបិយប័ណ្ណបរទេសទាំងអស់ ត្រូវបានប្តូរដោយប្រើអត្រាប្តូរប្រាក់នាក់ណាច់ឆ្នាំ។

ខ្ទង់ក្រៅតារាងតុល្យការ

ក្រុមហ៊ុនត្រូវកត់ត្រាខ្ទង់ក្រៅតារាងតុល្យការនូវកាតព្វកិច្ចសន្យាត្រូវបញ្ចប់ ដែលកើតពីការទិញ និងលក់រូបិយប័ណ្ណបរទេសទាក់ទងនឹងប្រតិបត្តិការដល់ដៃ (ដែលមានរយៈពេល២ថ្ងៃ) និងប្រតិបត្តិការរូបិយប័ណ្ណនាពេលអនាគត។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ក្រុមហ៊ុនពុំមានប្រតិបត្តិការប្រភេទនេះទេ។

៨. ស្ថានភាពចំហសុទ្ធនៃរូបិយប័ណ្ណបរទេស ប្រកាសលេខ ៨៧-០៧-១៣៤ ប្រ.ក.

ស្ថានភាពចំហសុទ្ធនៃរូបិយប័ណ្ណបរទេសមួយណាក៏ដោយ ឬស្ថានភាពចំហសុទ្ធនៃរូបិយប័ណ្ណបរទេសទាំងអស់ ទោះក្នុងស្ថានភាពវែង ឬខ្លីក៏ដោយ មិនត្រូវឱ្យលើស ២០%នៃមូលនិធិផ្ទាល់សុទ្ធរបស់ក្រុមហ៊ុនឡើយ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ស្ថានភាពចំហសុទ្ធនៃរូបិយប័ណ្ណបរទេសរបស់ក្រុមហ៊ុនគឺ ៩,៥%មានស្ថានភាពវែងសម្រាប់រូបិយប័ណ្ណថៃបាត និង១៥,២៣%មានស្ថានភាពវែងសម្រាប់រូបិយប័ណ្ណរៀលនៃមូលនិធិផ្ទាល់សុទ្ធ។

ការគណនាស្ថានភាពចំហសុទ្ធនៃរូបិយប័ណ្ណបរទេស ត្រូវបានសម្រេចនៅក្នុងតារាងទី៤។

៩. ចំណាត់ថ្នាក់ឥណទាន សំវិធានធន និងអនុបាតបំណុលប្រកាសលេខ ៨៧-០២-១៨៦ ប្រ.ក.

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណទាំងអស់ ត្រូវធ្វើចំណាត់ថ្នាក់សំរៀតឥណទានរបស់ខ្លួនជា ៤ថ្នាក់ ដោយផ្អែកលើស្ថានភាពហិរញ្ញវត្ថុរបស់អ្នកខ្ចី និងភាពទៀងទាត់នៃការទូទាត់សងប្រាក់ដើម និងការប្រាក់។

ឥណទានដែលមានរយៈពេល១ឆ្នាំ ឬក្រីចជាង

- **ស្តង់ដារ៖** ស្ថានភាពហិរញ្ញវត្ថុល្អ និងការទូទាត់សងប្រាក់ដើម និងការប្រាក់ទាន់ពេលវេលា។
- **ក្រោមស្តង់ដារ៖** ការទូទាត់សងប្រាក់ដើម និង/ឬ ការប្រាក់មួយចំនួន ហួសកាលកំណត់សង៣០ថ្ងៃ ឬច្រើនជាង។
- **សង្ស័យ៖** ការទូទាត់សងប្រាក់ដើម និង/ឬ ការប្រាក់មួយចំនួន ហួសកាលកំណត់សង ៦០ថ្ងៃ ឬច្រើនជាង។
- **បាត់បង់៖** ការទូទាត់សងប្រាក់ដើម និង/ឬ ការប្រាក់មួយចំនួន ហួសកាលកំណត់សង ៩០ថ្ងៃ ឬច្រើនជាង។

កំណត់សម្គាល់ស្តីពីការអនុវត្តតាមប្រកាសរបស់ធនាគារកណ្តាល

ឥណទានដែលមានរយៈពេលលើស១ឆ្នាំ

- **ស្តង់ដារ:** ស្ថានភាពហិរញ្ញវត្ថុល្អ និងការទូទាត់សងប្រាក់ដើម និងការប្រាក់ទាន់ពេល។
- **ក្រោមស្តង់ដារ:** ការទូទាត់សងប្រាក់ដើម និង/ឬ ការប្រាក់មួយចំនួន ហួសកាលកំណត់សង៣០ថ្ងៃ ឬច្រើនជាង។
- **សង្ស័យ:** ការទូទាត់សងប្រាក់ដើម និង/ឬ ការប្រាក់មួយចំនួន ហួសកាលកំណត់សង ១៨០ថ្ងៃ ឬច្រើនជាង។
- **បាត់បង់:** ការទូទាត់សងប្រាក់ដើម និង/ឬ ការប្រាក់មួយចំនួន ហួសកាលកំណត់សង ៣៦០ថ្ងៃ ឬច្រើនជាង។

សំវិធានធនឥណទានជាក់លាក់ ត្រូវបានធ្វើចំណាត់ថ្នាក់ ដូចខាងក្រោម៖

- **ក្រោមស្តង់ដារ:** ១០% ដោយមិនគិតទៅលើតម្លៃទ្រព្យបញ្ចាំ លើកលែងតែសាច់ប្រាក់។
- **សង្ស័យ:** ៣០% ដោយមិនគិតទៅលើតម្លៃទ្រព្យបញ្ចាំ លើកលែងតែសាច់ប្រាក់។
- **បាត់បង់:** ១០០%។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ សំវិធានធនជាក់លាក់ដែលក្រុមហ៊ុនបានកត់ត្រាមានចំនួន ៧៥.៤៤៤ ដុល្លារអាមេរិក។

ការធ្វើចំណាត់ថ្នាក់ឥណទាន សំវិធានធន និងការគណនាអនុបាតបំណុល ត្រូវបានលម្អិតនៅក្នុង តារាងទី៥។

តារាងទី១៖ មូលនិធិផ្ទាល់សុទ្ធ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

មូលនិធិផ្ទាល់សុទ្ធ	ដុល្លារអាមេរិក	ពាន់រៀល
១. សរុបរងក ៖ ខ្ទង់ត្រូវបូក		
- ដើមទុនឬទាយដ្ឋានដើមទុន	៣.០៨៨.៦៤៥	១២.៤៦៨.៨៦០
- ទុនបម្រុងក្រៅពីទុនបម្រុងពីការវាយតម្លៃឡើងវិញ	-	-
- បុព្វលាភទាក់ទងនឹងដើមទុន (បុព្វលាភភាគហ៊ុន)	-	-
- សំវិធានធនហានិភ័យធនាគារទូទៅ ដោយមានការយល់ព្រមជាមុនពីធនាគារជាតិនៃកម្ពុជា	-	-
- ចំណេញរក្សាទុក	២.៩០០.៣៣៩	១១.៧០៨.៦៦៩
- ចំណេញសុទ្ធសម្រាប់ឆ្នាំហិរញ្ញវត្ថុចុងក្រោយ ដែលបានធ្វើសវនកម្មហើយ	៦៧១.៧៤៣	២.៧១១.៨២៦
- ខ្ទង់ផ្សេងៗទៀត ដែលអនុម័តដោយធនាគារជាតិនៃកម្ពុជា	-	-
	៦៧១.៧៤៣	២.៧១១.៨២៦
២. សរុបរង ខ ៖ ខ្ទង់ត្រូវដក		
- ចំពោះភាគទុនិក ក្រុមប្រឹក្សាភិបាល នាយកគ្រប់គ្រង និងភាគីពាក់ព័ន្ធ		
> ចំណែកដើមទុនដែលមិនទាន់បានបង់	-	-
> បុរេប្រទាន ឥណទាន មូលបត្រ និងកិច្ចសន្យារបស់បុគ្គលពាក់ព័ន្ធខាងលើ	-	-
- ការកាន់កាប់ភាគហ៊ុនផ្ទាល់តាមតម្លៃចុះបញ្ជី	-	-
- ការខាតបង់	-	-
- ចំណាយក្នុងការបង្កើតក្រុមហ៊ុន	-	-
- ការខាតដែលកំណត់តាមគ្រា ក្រៅពីការខាតនាចុងការិយបរិច្ឆេទគណនេយ្យប្រចាំឆ្នាំ (រួមបញ្ចូលទាំងសំវិធានធនឥណទាន និងមូលបត្រសង្ស័យ)	-	-
	-	-
៣. សរុប គ ៖ មូលនិធិផ្ទាល់សុទ្ធមូលដ្ឋាន= ក - ខ	៦.៦៦០.៧២៧	២៦.៨៨៩.៣៥៥
៤. សរុបរង ឃ ៖ ខ្ទង់ត្រូវបូកបន្ថែម		
- ទុនបម្រុងពីការវាយតម្លៃឡើងវិញ ដោយមានការយល់ព្រមជាមុនពីធនាគារកណ្តាល	-	-
- អនុបំណុល ដោយមានការយល់ព្រមជាមុនពីធនាគារកណ្តាល អាចបូកបញ្ចូលរហូតដល់ ១០០% នៃចំនួនមូលនិធិផ្ទាល់សុទ្ធមូលដ្ឋាន	-	-
- ខ្ទង់ផ្សេងៗទៀត ដោយមានការយល់ព្រមជាមុនពីធនាគារកណ្តាល អាចបូកបញ្ចូលក្នុងការគណនាមូលនិធិផ្ទាល់សុទ្ធ មិនឲ្យលើសពីចំនួននៃមូលនិធិផ្ទាល់សុទ្ធមូលដ្ឋាន	-	-
	-	-
៥. សរុបរង ង ៖ ខ្ទង់ត្រូវដក		
- ភាគកម្មមូលនិធិផ្ទាល់ក្នុងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	-	-
- ខ្ទង់ផ្សេងៗ	-	-
	-	-
៦. សរុប ច ៖ មូលនិធិផ្ទាល់សុទ្ធ = គ+ឃ-ង	៦.៦៦០.៧២៧	២៦.៨៨៩.៣៥៥

តារាងទី២៖ អនុបាតសោធនភាព

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

	ដុល្លារអាមេរិក		ពាន់រៀល	
១. ភាគយក (ក)				
មូលនិធិផ្ទាល់សុទ្ធ			៦.៦៦០.៧២៧	២៦.៨៨៩.៣៥៥
២. ភាគបែង (ខ)				
ទ្រព្យសកម្ម (*)	ដុល្លារអាមេរិក	ថ្លឹង		
សាច់ប្រាក់	៨៦.៣៧២	០%	-	-
មាស	-	០%	-	-
ឥណទេយ្យលើធនាគារជាតិនៃកម្ពុជា	១៥៥.៦៨៨	០%	-	-
ទ្រព្យសកម្មដែលមានវត្ថុបញ្ចាំជាប្រាក់បញ្ញើ	-	០%	-	-
ឥណទេយ្យលើស្ថាប័នអធិបតេយ្យដែលមានចំណាត់ថ្នាក់AAA ទៅ AA-	-	០%	-	-
ឥណទេយ្យលើស្ថាប័នអធិបតេយ្យដែលមានចំណាត់ថ្នាក់A+ ទៅ A-	-	២០%	-	-
ឥណទេយ្យលើធនាគារដែលមានចំណាត់ថ្នាក់AAA ទៅ AA-	-	២០%	-	-
ឥណទេយ្យលើស្ថាប័នអធិបតេយ្យដែលមានចំណាត់ថ្នាក់BBBទៅ BBB-	-	៥០%	-	-
ឥណទេយ្យលើធនាគារដែលមានចំណាត់ថ្នាក់A+ ទៅ A-	-	៥០%	-	-
ទ្រព្យសកម្មផ្សេងៗទាំងអស់(*)	១៣.២៨៣.៧៨៦	១០០%	១៣.២៨៣.៧៨៦	៥៣.៦២៦.៦៤៤
ខ្ទង់ក្រៅតារាងតុល្យការទាំងអស់	-	១០០%	-	-
៣.អនុបាតសោធនភាព (ក/ខ)	១៣.៥២៥.៨៤៦		១៣.២៨៣.៧៨៦	៥៣.៦២៦.៦៤៤
			៥០%	៥០%

(*) ភាគបែងនៃអនុបាត គឺជាតម្លៃទ្រព្យសកម្មសរុប (តម្លៃសុទ្ធក្រោយពេលកាត់កងសំវិធានធន និងរំលស់) និងខ្ទង់ក្រៅតារាងតុល្យការ ដែលត្រូវបានថ្លឹងតាមកម្រិតហានិភ័យ។ ស្របតាមប្រកាសស្តីពីការគណនាមូលនិធិផ្ទាល់សុទ្ធរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភាគបែងនេះមិនរាប់បញ្ចូលនូវខ្ទង់ដែលបានដកចេញនៅពេលគណនាមូលនិធិផ្ទាល់សុទ្ធទេ។

តារាងទី៣៖ អនុបាតសាច់ប្រាក់ងាយស្រួល

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

	ដុល្លារអាមេរិក	ពាន់រៀល
១. ភាគយក ៖ ទ្រព្យសកម្មងាយស្រួល (ក)		
សាច់ប្រាក់ក្នុងដៃ	៨៦.៣៧២	៣៤៨.៦៨៥
សមតុល្យនៅធនាគារកណ្តាល	១៥៥.៦៨៨	៦២៨.៥១២
សមតុល្យនៅធនាគារ	១.៥៨០.៩៦៧	៦.៣៨២.៣៦៤
	<u>១.៨២៣.០២៧</u>	<u>៧.៣៥៩.៥៦១</u>
ជក៖		
• ប្រាក់ខ្ចីពីធនាគារជាតិនៃកម្ពុជា	-	-
• ប្រាក់ខ្ចីពីធនាគារផ្សេងៗ	-	-
សាច់ប្រាក់ងាយស្រួលសុទ្ធ	<u>១.៨២៣.០២៧</u>	<u>៧.៣៥៩.៥៦១</u>
ប្តូរ៖		
• ចំណែកនៃឥណទាននៅសល់ដែលមានកាលកំណត់តិចជាង១ខែ	<u>៤៧១.០២៥</u>	<u>១.៩០១.៥២៦</u>
ទ្រព្យសកម្មងាយស្រួល	<u>២.២៩៤.០៥២</u>	<u>៩.២៦១.០៨៧</u>
២. ភាគបែង ៖ ចំនួនប្រាក់បញ្ញើដែលបានកែតម្រូវ (ខ)		
	ដុល្លារអាមេរិក	%
ប្រាក់សន្សំដោយស្ម័គ្រចិត្ត	-	២៥%
៣. អនុបាតសាច់ប្រាក់ងាយស្រួល (ក/ខ)	N/A	N/A

តារាងទី៤៖ ស្ថានភាពចំហសុទ្ធ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

រូបិយប័ណ្ណ	ទ្រព្យសកម្ម	ទ្រព្យអសកម្មនិង មូលធន	ស្ថានភាព ចំហសុទ្ធ(NOP)	ស្ថានភាពចំហសុទ្ធ/ មូលនិធិផ្ទាល់សុទ្ធ	កម្រិត
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	%	%
ប្រាក់ដុល្លារអាមេរិក	១១.០០៣.៩៤៧	១២.៦៥១.០៥១	(១.៦៤៧.១០៤)	(២៤,៧៩%)	២០%
ខ្មែររៀល	១.៤៩៨.៥៦៧	៨៦៦.០៨២	៦៣២.៤៨៥	៩,៥០%	២០%
ថៃបាត	១.០២៣.៣៣២	៨.៧១៣	១.០១៤.៦១៩	១៥,២៣%	២០%
សរុប	១៣.៥២៥.៨៤៦	១៣.៥២៥.៨៤៦	-		
មូលនិធិផ្ទាល់សុទ្ធ			៦.៦៦០.៧២៧		

តារាងទី៥៖ ការធ្វើចំណាត់ថ្នាក់ឥណទាន សំវិធានធន និងអនុបាតបំណុល

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

	ដុល្លារអាមេរិក	អក្រា %	សំវិធានធនជាក់លាក់ ដុល្លារអាមេរិក	សំវិធានធនជាក់លាក់ ខ្មែររៀល
ការធ្វើចំណាត់ថ្នាក់ឥណទាន				
១-ឥណទានដែលមានរយៈពេល១ឆ្នាំ ឬតិចជាង				
១-១ ស្តង់ដារ	៤.៤៤៣.៦៤៤	0%	-	-
១-២ ក្រោមស្តង់ដារ ហួសកាលកំណត់សង \geq ៣០ថ្ងៃ	៤.៧៨៤	១០%	៤៧៨	១.៩៣០
១-៣ សង្ស័យ ហួសកាលកំណត់សង \geq ៦០ថ្ងៃ	៣.២២៩	៣០%	៩៦៩	៣.៩១២
១-៤ បាត់បង់ ហួសកាលកំណត់សង \geq ៩០ថ្ងៃ	១៥.០៥១	១០០%	១៥.០៥១	៦០.៧៦១
សរុបរង (១)	៤.៤៦៦.៧០៧		១៦.៤៩៨	៦៦.៦០៣
២-ឥណទានដែលមានរយៈពេលច្រើនជាង១ឆ្នាំ				
២-១ ស្តង់ដារ	៦.៦៤៧.២៦៥	0%	-	-
២-២ ក្រោមស្តង់ដារ ហួសកាលកំណត់សង \geq ៣០ថ្ងៃ	១០៨.៣៣៨	១០%	១០.៨៣៤	៤៣.៧៣៧
២-៣ សង្ស័យ ហួសកាលកំណត់សង \geq ១៨០ថ្ងៃ	៤៥.៤២៧	៣០%	១៣.៦២៨	៥៥.០១៦
២-៤ បាត់បង់ ហួសកាលកំណត់សង \geq ៣៦០ថ្ងៃ	៣៤.៤៨៥	១០០%	៣៤.៤៨៤	១៣៩.២១១
សរុបរង (២)	៦.៨៣៥.៥១៥		៥៨.៩៤៦	២៣៧.៩៦៤
សរុប ១+២	១១.៣០២.២២១		៧៥.៤៤៤	៣០៤.៥៦៧
សំវិធានធនជាក់ស្តែងកត់ត្រាដោយក្រុមហ៊ុន			៧៥.៤៤៤	៣០៤.៥៦៧
លំអៀង			-	-
ឥណទានទាំងអស់ដែលហួសកាលកំណត់សង\geq៣០ថ្ងៃ				
(ក)			២១១.៣១៣	៨៥៣.០៧០
សមតុល្យឥណទានដែលនៅមិនទាន់ទូទាត់ (ខ)			១១.៣០២.២២១	៤៥.៦២៧.០៦៦
អនុបាតបំណុល (ក/ខ)			១,៨៧%	១,៨៧%

ការិយាល័យកណ្តាល

អគារលេខ ៧៧៩អា មហាវិថីកម្ពុជាក្រោម សង្កាត់ទឹកល្អក់១
ខណ្ឌទួលគោក រាជធានីភ្នំពេញ កម្ពុជា
ទូរស័ព្ទលេខ៖ ០២៣ ៩៩០ ២៣៧/ ០២៣ ៦៣ ៦៤ ១២៥
អ៊ីម៉ែល៖ info@iprmfi.com
គេហទំព័រ៖ www.iprmfi.com